

បណ្ណសន្យារ៉ាប់រង

អត្ថប្រយោជន៍បន្ថែមគ្រូបមេឌីផ្លាស

(តទៅនេះហៅថា “អត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែម”)

I. និយមន័យ

១. “**គ្រោះថ្នាក់ជាយថាហេតុ**” មានន័យថាហេតុការណ៍ដែលកើតឡើងភ្លាមៗ ដោយអចេតនា ដោយចៃដន្យ ខុសធម្មតា និងជាព្រឹត្តិការណ៍ជាក់លាក់មួយដែលបានកើតឡើងនៅពេលវេលា និងទីកន្លែងណាមួយដែលអាចកំណត់បាន និងមិនពាក់ព័ន្ធនឹងមូលហេតុដទៃផ្សេងទៀត ដែលជាមូលហេតុតែមួយគត់ដែលបង្កឱ្យមានរបួសរាងកាយ។ របួសរាងកាយដែលផ្នែកខ្លះ ឬទាំងស្រុងនៃរបួសនោះបណ្តាលមកពីជំងឺ ឬការឆ្លងមេរោគបាក់តេរី ឬវីរុស មិនត្រូវបានចាត់ទុកថាជាគ្រោះថ្នាក់ជាយថាហេតុឡើយ។

២. “**បណ្ណសន្យារ៉ាប់រងផលិតផលមូលដ្ឋាន**” សំដៅទៅលើខ និងលក្ខខណ្ឌដែលពាក់ព័ន្ធនឹងអត្ថប្រយោជន៍ធានារ៉ាប់រងមូលដ្ឋាន ហើយត្រូវរាប់បញ្ចូលកិច្ចព្រមព្រៀង និង/ឬ កិច្ចសន្យាបន្ថែមទាំងអស់ លើកលែងតែមានការកំណត់ជាក់លាក់ថាកិច្ចព្រមព្រៀង និង/ឬ កិច្ចសន្យាបន្ថែមនោះមិនត្រូវបានចាត់បញ្ចូលជាផ្នែកនៃបណ្ណសន្យារ៉ាប់រងនេះ។

៣. “**អ្នកទទួលផល**” សំដៅដល់តតិយជននៃកិច្ចសន្យាធានារ៉ាប់រងអាយុជីវិត ដែលនឹងទទួលបានអត្ថប្រយោជន៍ស្របច្បាប់ពីបណ្ណសន្យារ៉ាប់រងនេះ។

៤. “**គម្រោងអត្ថប្រយោជន៍**” សំដៅទៅលើការធានារ៉ាប់រងដែលផ្តល់ជូនដោយអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមនេះ និងការបន្ត ឬការកំហិតណាមួយ ដែលមានកំណត់នៅក្នុងតារាងអត្ថប្រយោជន៍និងបុព្វលាភធានារ៉ាប់រងនៃវិញ្ញាបនបត្រធានារ៉ាប់រងជាក្រុម ឬកិច្ចសន្យាបន្ថែមណាមួយ។

៥. “**របួសរាងកាយ**” មានន័យថាលក្ខណៈមិនប្រក្រតីនៃរាងកាយដែលកើតមានឡើងក្នុងអំឡុងពេលដែលបណ្ណសន្យារ៉ាប់រងនេះមានសុពលភាព និងបានកើតឡើងដោយផ្ទាល់ និងឯករាជ្យដោយមូលហេតុទាំងឡាយដូចជាដោយអំពើហិង្សា ពីខាងក្រៅ អាចមើលឃើញ និងដោយចៃដន្យតែប៉ុណ្ណោះ ហើយមិនមែនបណ្តាលមកពីជំងឺ ឬមេរោគណាមួយឡើយ។

៦. “**ច្បាប់នៃប្រទេសកម្ពុជា**” សំដៅដល់ច្បាប់ដែលមាន និងបទប្បញ្ញត្តិណាមួយ ឬទាំងអស់ដែលត្រូវបានដាក់ឱ្យអនុវត្តនៅប្រទេសកម្ពុជានិង/ឬ រាល់វិសោធនកម្មដែលពាក់ព័ន្ធ។

៧. “កិច្ចសន្យាធានារ៉ាប់រង” សំដៅដល់កិច្ចសន្យាធានារ៉ាប់រងអាយុជីវិត ដែលធ្វើឡើងដោយ និងរវាង ក្រុមហ៊ុន និងម្ចាស់បណ្ណសន្យារ៉ាប់រង/ សមាជិកដែលត្រូវបានធានា។

៨. “ជំងឺគ្រុនឈាម” មានន័យថាជំងឺឆ្លងស្រួចស្រាល់ដែលបណ្តាលមកពីវីរុសគ្រុនឈាម និងចម្លងទៅ មនុស្សដោយមូសខ្លា (Aedes Mosquito)។ រោគវិនិច្ឆ័យនៃជំងឺគ្រុនឈាមត្រូវធ្វើឡើងដោយគ្រូពេទ្យ ដែលបានចុះបញ្ជីត្រឹមត្រូវ ហើយភ្ជាប់មកជាមួយលទ្ធផលនៃការធ្វើតេស្តជំងឺគ្រុនឈាមមានដូចជា លទ្ធផលនៃការធ្វើតេស្តរកអង្គបដិបក្ខអាយជីអ៊ីម (IgM) នៃវីរុសគ្រុនឈាម ឬការធ្វើតេស្តជំងឺគ្រុនឈាម ដោយភីស៊ីអ (PCR) ឬដោយការធ្វើតេស្តប្រហាក់ប្រហែលដែលត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរ ជាតិផ្សេងទៀត ក្នុងការកំណត់បានជាភស្តុតាងនៃការចម្លងជំងឺនេះ។

៩. “កាលបរិច្ឆេទចាប់ផ្តើមសុពលភាព” ឬ “កាលបរិច្ឆេទចាប់ផ្តើម” គឺជាកាលបរិច្ឆេទដែលការធានារ៉ាប់រង ស្របតាមបណ្ណសន្យារ៉ាប់រងផលិតផលមូលដ្ឋាននេះ ឬអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមចូលជាធរមាន។ កាលបរិច្ឆេទចាប់ផ្តើមសុពលភាព ត្រូវបានបង្ហាញនៅលើតារាងអត្ថប្រយោជន៍ និងបុព្វលាភធានារ៉ាប់រង នៃវិញ្ញាបនបត្រធានារ៉ាប់រងជាក្រុម ហើយកាលបរិច្ឆេទចាប់ផ្តើម គឺជាកាលបរិច្ឆេទនៃការចេញកិច្ចសន្យា បន្ថែមនានា ដែលមានបង្ហាញក្នុងកិច្ចសន្យាបន្ថែមនីមួយៗនៅរាល់ពេលដែលខ និងលក្ខខណ្ឌដើម និង ការធានារ៉ាប់រងរបស់អត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមនេះត្រូវបានផ្លាស់ប្តូរជាបន្តបន្ទាប់។

១០. “ករណីសង្គ្រោះបន្ទាន់” សំដៅលើលក្ខខណ្ឌផ្នែកវេជ្ជសាស្ត្រដែលកើតឡើងភ្លាមៗ ធ្ងន់ធ្ងរ និងមិន អាចស្មានទុកជាមុន ឬរូបសដែលទាមទារឱ្យទទួលការព្យាបាលផ្នែកវេជ្ជសាស្ត្រជាបន្ទាន់ ។

១១. “ការពុលអាហារ” មានន័យថាជារីបត្តិនៃប្រព័ន្ធរំលាយអាហារស្រួចស្រាវ និងធ្ងន់ធ្ងរ ដែលកំណត់ លក្ខណៈដោយការក្អកចង្ហោរ និងរាករូស និងបណ្តាលមកពីការបរិភោគអាហារដែលមានបាក់តេរី វីរុស ជាតិពុលបាក់តេរី ឬជាតិពុលធម្មជាតិ។

១២. “មន្ទីរពេទ្យ” សំដៅលើស្ថាប័នដែលបានបង្កើតឡើង និងចុះបញ្ជីជាមន្ទីរពេទ្យ ឬគ្លីនិក សម្រាប់ការ ថែទាំ និងព្យាបាលអ្នកជំងឺ និងអ្នករូបសដែលចូលសម្រាកព្យាបាលបង់ប្រាក់ និង÷

- (i) មានបំពាក់នូវឧបករណ៍សម្រាប់ធ្វើរោគវិនិច្ឆ័យ និងការវះកាត់ធំ
- (ii) ផ្តល់សេវាកម្មថែទាំផ្នែកគិលានុបដ្ឋាន ២៤ម៉ោងក្នុងមួយថ្ងៃដោយគិលានុបដ្ឋាក ដែលបញ្ចប់ ការសិក្សា និងចុះបញ្ជីទទួលស្គាល់
- (iii) ស្ថិតក្រោមការគ្រប់គ្រងដោយគ្រូពេទ្យម្នាក់ និង
- (iv) មិនមែនជា មជ្ឈមណ្ឌលផ្តាច់គ្រឿងញៀន ឬ គ្រឿងស្រវឹង ឬផ្ទះសម្រាប់សម្រាកព្យាបាល ថែទាំ ឬមណ្ឌលថែទាំជនចាស់ជរា ឬស្ថាប័នប្រហាក់ប្រហែលឡើយ។

១៣. “ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ” សំដៅដល់សមាជិកដែលត្រូវបានធានាត្រូវបានអនុញ្ញាត ចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬគ្លីនិកយ៉ាងតិច ៦ (ប្រាំមួយ) ម៉ោងជាប់ៗគ្នាដើម្បីទទួលបានការ ព្យាបាលក្នុង “ករណីចាំបាច់ខាងវេជ្ជសាស្ត្រ” បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យ ឬទទួលយោបល់ពីគ្រូពេទ្យ ដែលសមស្របតាមស្តង់ដារវេជ្ជសាស្ត្រសកលនៅគ្រានោះ និងអាចអនុវត្តបានចំពោះស្ថានភាពនោះ។

១៤. “ផ្នែកប្រពោធនកម្ម ឬផ្នែកសង្គ្រោះបន្ទាន់ (ICU)” មានន័យថាជាផ្នែកមួយនៃមន្ទីរពេទ្យដែលត្រូវ កំណត់ថាជាបន្ទប់សង្គ្រោះបន្ទាន់ ដោយត្រូវដំណើរការជាប្រចាំ ២៤ (ម្ភៃបួន) ម៉ោងក្នុងមួយថ្ងៃ និងមាន គោលដៅព្យាបាលអ្នកជំងឺដែលស្ថិតក្នុងស្ថានភាពបន្ទាន់តែមួយគត់ និងបំពាក់ដោយឧបករណ៍ផ្តល់ សេវាកម្មផ្នែកវេជ្ជសាស្ត្រ និងថែទាំគិលានុបដ្ឋាយិកាដែលមិនអាចរកបាននៅកន្លែងផ្សេងទៀតក្នុង មន្ទីរពេទ្យនោះ។

១៥. “សមាជិកដែលត្រូវបានធានា” សំដៅដល់ម្ចាស់បណ្ណសន្យារ៉ាប់រង ឬបុគ្គលដែលមានឈ្មោះ និង ព័ត៌មានរបស់ខ្លួន ដូចមានចែងនៅក្នុងតារាងអត្ថប្រយោជន៍ និងបុព្វលាភធានារ៉ាប់រងនៃវិញ្ញាបនបត្រ ធានារ៉ាប់រងជាក្រុម ។

១៦. “ជំងឺគ្រុនចាញ់” សំដៅដល់ជំងឺឆ្លងស្រួចស្រាល់ដែលបណ្តាលមកពីពពួកប៉ារ៉ាស៊ីតឈ្មោះប្លាស្មូដ្យូម (Plasmodium Parasitic Protozoan) និងចម្លងទៅមនុស្សដោយម្លូសដែកគោល (Anopheles Mosquito) ។ រោគវិនិច្ឆ័យជំងឺគ្រុនចាញ់ត្រូវធ្វើឡើងដោយគ្រូពេទ្យដែលបានចុះបញ្ជីត្រឹមត្រូវ ហើយភ្ជាប់ មកជាមួយលទ្ធផលនៃការធ្វើតេស្តស្វែងរកភ្នាក់ងារបង្កជំងឺគ្រុនចាញ់ (Malaria Parasite Test) (ឬ ដោយការធ្វើតេស្តប្រហាក់ប្រហែលដែលត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ) ក្នុងការកំណត់បាន ជាភស្តុតាងនៃការចម្លងជំងឺនេះ។

១៧. “លក្ខខណ្ឌផ្នែកវេជ្ជសាស្ត្រ” សំដៅលើរបួសបង្កដោយគ្រោះថ្នាក់ជាយថាហេតុ។

១៨. “ករណីចាំបាច់ខាងវេជ្ជសាស្ត្រ” សំដៅលើការព្យាបាលផ្នែកវេជ្ជសាស្ត្រណាមួយដែល÷

- (i) សមស្របទៅនឹងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលនៃសមាជិកត្រូវបានធានា ចំពោះរបួស បង្កដោយគ្រោះថ្នាក់ជាយថាហេតុនោះ ។
- (ii) ត្រូវតែមានសូចនាករវេជ្ជសាស្ត្រត្រឹមត្រូវ ស្របតាមស្តង់ដារវេជ្ជសាស្ត្រជាសកល ។
- (iii) មិនមែនជាការព្យាបាលដែលត្រូវបានផ្តល់ជូន តាមសំណើរបស់សមាជិកដែលត្រូវបានធានា ដើម្បីភាពងាយស្រួលឡើយ ។ និង
- (iv) ត្រូវតែជាសេវាវេជ្ជសាស្ត្រស្តង់ដារសម្រាប់អ្នកជំងឺ ដែលតម្រូវឱ្យទទួលបានការព្យាបាលតាមវេជ្ជ សាស្ត្រស្របតាមគ្រោះថ្នាក់ជាយថាហេតុនោះ។

១៩. “ការចំណាយសមរម្យ និងចាំបាច់” សំដៅដល់ការចំណាយនានាដែលកើតឡើងពីការទទួលការព្យាបាល ឬសេវាវេជ្ជសាស្ត្រ ដែលសមស្រប និងមានភាពស៊ីសង្វាក់ជាមួយនឹងការធ្វើរោគវិនិច្ឆ័យ និងដែលមិនអាចខកខានក្នុងការចំណាយបាន ស្របតាមស្តង់ដារវេជ្ជសាស្ត្រដែលអាចទទួលយក ប៉ុន្តែដោយមិនប៉ះពាល់ធ្ងន់ធ្ងរដល់លក្ខខណ្ឌវេជ្ជសាស្ត្ររបស់សមាជិកត្រូវបានធានា។ ហើយការចំណាយនេះមិនត្រូវលើសពីការចំណាយទូទៅសម្រាប់សេវាដូចគ្នា ដែលអ្នកផ្តល់សេវាផ្សេងទៀតអាចកំណត់។

២០. “ការព្យាបាលពិគ្រោះជំងឺក្រៅ” មានន័យថាសមាជិកដែលត្រូវបានធានាដែលទទួលសេវាវេជ្ជសាស្ត្រនៅផ្នែកពិគ្រោះជំងឺក្រៅ ឬផ្នែកសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ។ សមាជិកដែលត្រូវបានធានាមិនចាំបាច់ចុះឈ្មោះ ឬចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យដើម្បីទទួលការព្យាបាលនោះទេ។

២១. “ម្ចាស់បណ្ណសន្យារ៉ាប់រង” សំដៅដល់បុគ្គល ដែលមានសិទ្ធិស្របច្បាប់លើអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែម។

២២. “បណ្ណសន្យារ៉ាប់រង” សំដៅដល់បណ្ណសន្យារ៉ាប់រងផលិតផលមូលដ្ឋាន និងអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមផ្សេងៗដែលអាចនឹងភ្ជាប់មកជាមួយបណ្ណសន្យារ៉ាប់រង។

២៣. “កាលបរិច្ឆេទនៃបណ្ណសន្យារ៉ាប់រង” គឺជាកាលបរិច្ឆេទចូលជាធរមាននៃអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមនេះ ដូចមានបង្ហាញក្នុងតារាងអត្ថប្រយោជន៍ និងបុព្វលាភធានារ៉ាប់រងនៃវិញ្ញាបនបត្រធានារ៉ាប់រងជាក្រុម។ វាជាកាលបរិច្ឆេទដែលខ្ទប់នៃបណ្ណសន្យារ៉ាប់រង ឆ្នាំនៃបណ្ណសន្យារ៉ាប់រង ខែនៃបណ្ណសន្យារ៉ាប់រង និងកាលបរិច្ឆេទដល់កំណត់បង់បុព្វលាភធានារ៉ាប់រង ត្រូវបានកំណត់។

២៤. “បុព្វលាភធានារ៉ាប់រង” សំដៅទៅលើចំនួនទឹកប្រាក់ដែលអ្នកត្រូវបង់មកឱ្យក្រុមហ៊ុនតាមការកំណត់របស់ក្រុមហ៊ុននៅក្នុងអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមនេះ។

២៥. “គ្រូពេទ្យ” មានន័យថាគ្រូពេទ្យដែលបានចុះបញ្ជីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងទទួលបានអាជ្ញាបណ្ណដើម្បីប្រកបវិជ្ជាជីវៈផ្នែកវេជ្ជសាស្ត្រទំនើប ហើយការអនុវត្តស្ថិតក្នុងវិសាលភាពនៃអាជ្ញាបណ្ណ និងការបណ្តុះបណ្តាលរបស់ខ្លួននៅក្នុងតំបន់ភូមិសាស្ត្រដែលបានអនុញ្ញាត ប៉ុន្តែមិនរាប់បញ្ចូលគ្រូពេទ្យ ឬគ្រូពេទ្យរ៉ាកត់ដែលជាសមាជិកដែលត្រូវបានធានាខ្លួនឯងនោះទេ។

២៦. “អត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែម” សំដៅទៅលើអត្ថប្រយោជន៍ ឬការធានារ៉ាប់រងបន្ថែមទៅលើបណ្ណសន្យារ៉ាប់រងផលិតផលមូលដ្ឋាននេះ។ វាត្រូវបានដាក់ភ្ជាប់ជាមួយនឹងបណ្ណសន្យារ៉ាប់រងមូលដ្ឋានប្រសិនបើឈ្មោះផលិតផល ឬកូដ និងលេខសម្គាល់ទម្រង់ឯកសារ មានបង្ហាញនៅលើតារាងអត្ថប្រយោជន៍ និងបុព្វលាភធានារ៉ាប់រងនៃវិញ្ញាបនបត្រធានារ៉ាប់រងជាក្រុម ឬក្រោយមកត្រូវបានដាក់បន្ថែមដោយកិច្ចព្រមព្រៀង និង/ឬ កិច្ចសន្យាបន្ថែមផ្សេងៗ។

២៧. “ចំនួនទឹកប្រាក់ត្រូវបានធានារ៉ាប់រង” មានន័យថាជាចំនួនទឹកប្រាក់នៃការធានារ៉ាប់រងដែលបានកំណត់សម្រាប់សមាជិកដែលត្រូវបានធានា នៅពេលដែលអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមត្រូវបានចេញនិងដែលត្រូវបានបង្ហាញនៅក្នុងតារាងអត្ថប្រយោជន៍ និងបុព្វលាភធានារ៉ាប់រងនៃវិញ្ញាបនបត្រធានារ៉ាប់រងជាក្រុម។ ប្រសិនបើចំនួនទឹកប្រាក់ត្រូវបានធានារ៉ាប់រងត្រូវបានកែប្រែជាបន្តបន្ទាប់ទៅតាមខ និងលក្ខខណ្ឌនៃអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែម ចំនួនទឹកប្រាក់ក្រោយការកែប្រែនេះនឹងក្លាយជាចំនួនទឹកប្រាក់ត្រូវបានធានារ៉ាប់រង។

២៨. “ការវះកាត់” សំដៅលើដំណើរការ ឬនីតិវិធីនៃការវះកាត់ដែលចាំបាច់ ឬ ទាមទារតាមក្បួនវេជ្ជសាស្ត្រដោយសមហេតុផលដើម្បីការព្យាបាលរបួស ដោយគ្រូពេទ្យវះកាត់ដែលមានជំនាញសមស្របនិងមានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈ ហើយបានធ្វើឡើងនៅក្នុងបន្ទប់វះកាត់របស់មន្ទីរពេទ្យ។ ការវះកាត់មិនរួមបញ្ចូលការវះកាត់ដែលបានធ្វើឡើង នៅពេលដែលសមាជិកដែលត្រូវបានធានាមិនមែនជាអ្នកជំងឺដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬមិនបានធ្វើឡើងនៅក្នុងបន្ទប់វះកាត់របស់មន្ទីរពេទ្យឡើយ។ ការវះកាត់រាប់បញ្ចូលនូវនីតិវិធីវេជ្ជសាស្ត្រដូចខាងក្រោម៖

- (i) ការកាត់បើក ការកាត់យកចេញ ឬការដុតដោយប្រើប្រាស់ថេរន្តអគ្គិសនីលើសរីរាង្គ ឬផ្នែកណាមួយនៃរូបរាងកាយ លើកលែងតែសេវាកម្មផ្នែកទន្ធសាស្ត្រ
- (ii) ការជួសជុល បណ្តុះ ឬបង្កើតឡើងវិញនូវសរីរាង្គ ឬផ្នែកណាមួយនៃរូបរាងកាយ
- (iii) ការព្យាបាលឆ្អឹងបាក់ ឬផ្លាស់សន្ទាត់ឆ្អឹង និង
- (iv) ការប្រើប្រាស់ឧបករណ៍ឆ្លុះ (endoscopy) ដើម្បីចាប់យកវត្ថុផ្សេងៗចេញពីបំពង់ក (larynx) ទងសួត (bronchus) បំពង់ខ្យល់ (trachea) បំពង់អាហារ (esophagus) ក្រពះ ពោះវៀន ប្លោកនោម or បង្ហូរនោម (urethra)។

២៩. “រយៈពេលរង់ចាំ” សំដៅទៅលើរយៈពេល១០ (ដប់) ថ្ងៃគិតចាប់ពីថ្ងៃចាប់ផ្តើមសុពលភាពនៃការធានារ៉ាប់រងរបស់សមាជិកដែលត្រូវបានសម្រាប់ជំងឺគ្រុនឈាម និងជំងឺគ្រុនចាញ់។ រយៈពេលរង់ចាំនេះមិនត្រូវអនុវត្តនោះទេ ប្រសិនបើការធានារ៉ាប់រងត្រូវបានបន្តសុពលភាពជាប់ៗគ្នានៅក្រោយឆ្នាំទី១បានបញ្ចប់ ឬករណីរបួសបង្កដោយគ្រោះថ្នាក់ជាយថាហេតុ។

៣០. “ពួកយើងខ្ញុំ” “យើងខ្ញុំ” “របស់យើងខ្ញុំ” ឬ “ក្រុមហ៊ុន” សំដៅដល់ក្រុមហ៊ុនជីស៊ី ឡាយហ្វ អ៊ិនស្តរេន ម.ក។

៣១. “អ្នក” ឬ “របស់អ្នក” មានន័យថាម្ចាស់បណ្ណសន្យារ៉ាប់រងនេះ ដូចមានបង្ហាញក្នុងសេចក្តីសង្ខេបនៃអត្ថប្រយោជន៍ធានារ៉ាប់រងជាក្រុម។

ពេលណាដែលបរិបទតម្រូវ វាក្យស័ព្ទមានភេទប្រុស ត្រូវអនុវត្តចំពោះវាក្យស័ព្ទភេទស្រីផងដែរ ហើយ វាក្យស័ព្ទជាងករចនៈ ត្រូវរាប់បញ្ចូលទាំងវាក្យស័ព្ទជាពហុវចនៈដែរ។

II. កម្មវត្ថុនៃការធានា

ការចំណាយលើការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ការព្យាបាលពិគ្រោះជំងឺក្រៅ និងតម្លៃសេវាថែទាំយន្តគិលានសង្គ្រោះបន្ទាន់ដោយសារគ្រោះថ្នាក់ជាយថាហេតុ និងការរ៉ាប់រងលើការចំណាយផ្នែកវេជ្ជសាស្ត្របន្ថែមរបស់សមាជិកដែលត្រូវធានា។

III. វិសាលភាពនៃការធានា

អត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមនេះ ផ្តល់នូវអត្ថប្រយោជន៍លើការចំណាយសម្រាប់ការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ការព្យាបាលពិគ្រោះជំងឺក្រៅ និងតម្លៃសេវាថែទាំយន្តគិលានសង្គ្រោះបន្ទាន់ដោយសារគ្រោះថ្នាក់ជាយថាហេតុ និងការធានារ៉ាប់រងលើការចំណាយផ្នែកវេជ្ជសាស្ត្របន្ថែម ក្នុងកំឡុងពេលដែលអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមនេះនៅមានសុពលភាព។

IV. អត្ថប្រយោជន៍នៃការធានា

ក្រុមហ៊ុននឹងធានាលើការចំណាយលើការព្យាបាលជាក់ស្តែងដែលចាំបាច់ និងសមហេតុផល (បន្ទាប់ពីកាត់កងពីចំនួនទឹកប្រាក់សំណងធានារ៉ាប់រងណាមួយដែលបានទទួលរួចរាល់ ឬនឹងត្រូវទទួលបានពីរាល់ក្រុមហ៊ុនធានារ៉ាប់រងផ្សេងៗទៀតទាំងអស់) ដែលរួមមានអត្ថប្រយោជន៍ដូចរៀបរាប់ខាងក្រោម អាស្រ័យទៅតាមរយៈពេលរង់ចាំ ប្រសិនបើអាចអនុវត្តបាន៖

១. ការចំណាយព្យាបាលសម្រាកនៅមន្ទីរពេទ្យដោយសារគ្រោះថ្នាក់ជាយថាហេតុ៖

ក. តម្លៃសេវាបន្ទប់ ព្រែក និងអាហារ សម្រាប់ការសម្រាកព្យាបាលប្រចាំថ្ងៃនៅបន្ទប់ធម្មតា

អត្ថប្រយោជន៍មួយនេះនឹងត្រូវផ្តល់ជូនសមាជិកដែលត្រូវបានធានា បន្ទាប់ពីមានការណែនាំរបស់គ្រូពេទ្យ ដោយចុះឈ្មោះគាត់ចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ចំនួនទឹកប្រាក់នៃអត្ថប្រយោជន៍នេះ មានតម្លៃស្មើនឹងតម្លៃសេវាបន្ទប់ ព្រែក ដោយរួមបញ្ចូលទាំងតម្លៃអាហារដែលរៀបចំឡើងដោយមន្ទីរពេទ្យក្នុងអំឡុងពេលដែលសមាជិកដែលត្រូវបានធានាចូលសម្រាកនៅក្នុងមន្ទីរពេទ្យ ប៉ុន្តែអត្ថប្រយោជន៍នេះមិនត្រូវលើសពីចំនួនទឹកប្រាក់ដូចមានកំណត់នៅក្នុងតារាងអត្ថប្រយោជន៍ និងបុព្វលាភធានារ៉ាប់រងនៃវិញ្ញាបនបត្រធានារ៉ាប់រងជាក្រុមនោះទេ។

ខ. តម្លៃសេវាបន្ទប់ ព្រែក និងអាហារ សម្រាប់ការសម្រាកព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) ក្នុងមួយថ្ងៃ

នៅពេលដែលសមាជិកដែលត្រូវបានធានា ត្រូវបានបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យ យើងខ្ញុំនឹងផ្តល់ជូននូវអត្ថប្រយោជន៍ដែលមានចំនួនទឹកប្រាក់ស្មើនឹងតម្លៃសេវាបន្ទប់ ព្រែត និងអាហារដែលមន្ទីរពេទ្យបានកំណត់ ប៉ុន្តែមិនត្រូវលើសពីចំនួនទឹកប្រាក់ ដូចមានកំណត់នៅក្នុងតារាងអត្ថប្រយោជន៍ និងបុព្វលាភធានារ៉ាប់រងនៃវិញ្ញាបនបត្រធានារ៉ាប់រងជាក្រុមនោះទេ។ អត្ថប្រយោជន៍សម្រាប់ការសម្រាកព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នេះ នឹងត្រូវផ្តល់ជូនជំនួសឱ្យការចំណាយលើថ្លៃសេវាបន្ទប់ ព្រែត និងអាហារ សម្រាប់ការសម្រាកព្យាបាលប្រចាំថ្ងៃនៅបន្ទប់ធម្មតា។

គ. តម្លៃសេវាកម្មទូទៅរបស់មន្ទីរពេទ្យ

ប្រសិនបើអត្ថប្រយោជន៍នេះត្រូវផ្តល់ជូនសម្រាប់តម្លៃសេវាបន្ទប់ ព្រែត និងអាហារ សម្រាប់ការសម្រាកព្យាបាលប្រចាំថ្ងៃនៅបន្ទប់ធម្មតា យើងខ្ញុំនឹងផ្តល់ជូនផងដែរនូវអត្ថប្រយោជន៍នៃសេវាកម្មលើការចំណាយការព្យាបាលជាក់ស្តែងដែលចាំបាច់ និងសមហេតុផល សម្រាប់សេវាកម្មផ្សេងៗទៀតដែលកំណត់ដោយមន្ទីរពេទ្យ ប៉ុន្តែអត្ថប្រយោជន៍នេះមិនត្រូវមានចំនួនទឹកប្រាក់លើសពីអត្ថប្រយោជន៍ដូចមានកំណត់នៅក្នុងតារាងអត្ថប្រយោជន៍ និងបុព្វលាភធានារ៉ាប់រងនៃវិញ្ញាបនបត្រធានារ៉ាប់រងជាក្រុមនោះទេ ។

តម្លៃសេវាកម្មទូទៅរបស់មន្ទីរពេទ្យដែលផ្តល់ជូនក្រោមអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមនេះរួមមាន ÷

- (i) ការប្រើប្រាស់បន្ទប់វះកាត់
- (ii) ឱសថប្រឆាំងជំងឺ ការរុំរបួស ឧបករណ៍រណបវេជ្ជសាស្ត្រទូទៅ កំបោររុំរណបវេជ្ជសាស្ត្រ និងការចាក់បញ្ចូលឱសថតាមសរសៃឈាម
- (iii) ការដាក់ថ្នាំសណ្តាំ ការបញ្ចូលខ្យល់អុកស៊ីសែន និងថ្លៃសេវារដ្ឋបាលដែលត្រូវផ្តល់ជូន
- (iv) ការប្រើកាំរស្មីអិច (X-ray) ការចាប់ចរន្តអគ្គិសនីបេះដូង (ECG) ការធ្វើតេស្តមេតាប៉ូលីមូលដ្ឋាន និងការពិនិត្យមន្ទីរពិសោធន៍ និងការធ្វើតេស្តផ្សេងទៀត
- (v) ការព្យាបាលដោយចលនា និង
- (vi) ការចំណាយទៅលើថ្លៃឱសថតាមវេជ្ជបញ្ជាដើម្បីលេបន្តនៅផ្ទះសម្រាប់រយៈពេលរហូតដល់១៤ (ដប់បួន) ថ្ងៃ។

ឃ. អត្ថប្រយោជន៍សម្រាប់ការវះកាត់

បន្ថែមពីលើអត្ថប្រយោជន៍ខាងលើនេះ អត្ថប្រយោជន៍សម្រាប់ការវះកាត់ត្រូវបានផ្តល់ជូននូវចំនួនទឹកប្រាក់ដែលស្មើនឹងការចំណាយលើការវះកាត់សមហេតុផល និងចាំបាច់សម្រាប់ការវះកាត់នេះ ប៉ុន្តែអត្ថប្រយោជន៍អតិបរមាសម្រាប់ការវះកាត់ទាំងអស់ មិនត្រូវលើសពីអត្ថប្រយោជន៍សម្រាប់ការវះ

កាត់ ដូចមានកំណត់នៅក្នុងតារាងអត្ថប្រយោជន៍ និងបុព្វលាភធានារ៉ាប់រងនៃវិញ្ញាបនបត្រធានារ៉ាប់រង ជាក្រុមនោះទេ។ អត្ថប្រយោជន៍នេះនឹងត្រូវផ្តល់ជូនផងដែរ ប្រសិនបើការវះកាត់នេះត្រូវបានធ្វើឡើង នៅក្នុងមន្ទីរពេទ្យដោយគ្រូពេទ្យជំនាញ។ ប្រសិនបើមានយន្តការវះកាត់២ (ពីរ) ឬច្រើនជាងនេះនៅក្នុង អំឡុងពេលធ្វើប្រតិបត្តិការវះកាត់តែមួយ ការទូទាត់សំណងលើចំណាយសម្រាប់យន្តការវះកាត់ទាំងអស់ នេះមិនត្រូវលើសពីកម្រិតអត្ថប្រយោជន៍ដូចមានកំណត់នៅក្នុងតារាងអត្ថប្រយោជន៍ និងបុព្វលាភធានា រ៉ាប់រងនៃវិញ្ញាបនបត្រធានារ៉ាប់រងជាក្រុមនោះទេ។

ង. តម្លៃសេវាពិនិត្យដោយគ្រូពេទ្យនៅពេលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ

នៅថ្ងៃណាមួយនៃការចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យដោយសារតែការរងរបួសរាងកាយ ដោយគ្រោះថ្នាក់ថាហេតុ ហើយតម្រូវអោយមានសេវាពិនិត្យតាមដានដោយគ្រូពេទ្យជំនាញ ក្រុមហ៊ុន នឹងផ្តល់ជូននូវចំនួនទឹកប្រាក់ដែលស្មើនឹងការចំណាយសមហេតុផល និងចាំបាច់សម្រាប់សេវាកម្មពិនិត្យ ព្យាបាលដោយគ្រូពេទ្យជំនាញ ប៉ុន្តែអត្ថប្រយោជន៍នេះមិនត្រូវលើសពីកម្រិតអត្ថប្រយោជន៍ដូចមាន កំណត់នៅក្នុងតារាងអត្ថប្រយោជន៍ និងបុព្វលាភធានារ៉ាប់រងនៃវិញ្ញាបនបត្រធានារ៉ាប់រងជាក្រុមនោះ ទេ។

ច. អត្ថប្រយោជន៍ក្រោយពេលចេញពីមន្ទីរពេទ្យ

ក្រុមហ៊ុននឹងរ៉ាប់រងការចំណាយរបស់សមាជិកដែលត្រូវបានធានា ដែលតម្រូវអោយបន្តតាម ដានស្ថានភាពជំងឺក្រោយពេលចេញពីមន្ទីរពេទ្យ ឬបន្ទាប់ពីវះកាត់រួចតាមការណាត់របស់គ្រូពេទ្យជំនាញ មានដូចជាការចំណាយសមរម្យ និងចាំបាច់សម្រាប់ការពិគ្រោះវិនិច្ឆ័យជំងឺដោយគ្រូពេទ្យឯកទេស ការ ធ្វើរោគវិនិច្ឆ័យដោយកាំរស្មីអិច (X-ray) ការធ្វើតេស្តមន្ទីរពិសោធន៍ សេវាកម្មពិសោធន៍បង្ហាត់/យិកា និង ការលាងសម្អាតនិងរំលាស់ ការផ្តល់គ្រឿងបរិក្ខារវេជ្ជសាស្ត្រ និងឱសថរហូតដល់១៤ (ដប់បួន) ថ្ងៃ សម្រាប់ការព្យាបាលដែលបានផ្តល់ជូន ឬណែនាំដោយគ្រូពេទ្យជំនាញតែមួយដែលបានព្យាបាល សមាជិកដែល បានធានា ខណៈពេលចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ហើយការចំណាយនេះ ត្រូវធ្វើឡើងក្នុងអំឡុងពេល១៨០ (មួយរយប៉ែតសិប) ថ្ងៃ ក្រោយពេលចេញពីមន្ទីរពេទ្យ ឬក្រោយថ្ងៃវះកាត់។ ការផ្តល់ជូននេះមិនត្រូវលើសពីកម្រិតអត្ថប្រយោជន៍ដូចមានកំណត់នៅក្នុងតារាងអត្ថប្រយោជន៍ និងបុព្វលាភធានារ៉ាប់រងនៃវិញ្ញាបនបត្រធានារ៉ាប់រងជាក្រុមនោះទេ។

២. ការចំណាយព្យាបាលពិគ្រោះជំងឺក្រៅដោយសារគ្រោះថ្នាក់ជាយថាហេតុ

ការចំណាយចាំបាច់ និងសមហេតុផលសម្រាប់ការព្យាបាលពិគ្រោះជំងឺក្រៅដែលផ្តល់ជូន ក្រោមបណ្ណសន្យារ៉ាប់រងមួយនេះរួមមាន៖

ក. ថ្លៃសេវាពិគ្រោះជាមួយគ្រូពេទ្យ/គ្រូពេទ្យឯកទេស

ខ. ការផ្តល់ឱសថតាមវេជ្ជបញ្ជា និងការលាងសម្អាតនិងវះកាត់

គ. នីតិវិធីធ្វើរោគវិនិច្ឆ័យតាមវេជ្ជបញ្ជា៖ ការស្ទង់រូប (X-ray) វាស់ចង្វាក់ចរន្តអគ្គិសនីបេះដូង (ECG) ការធ្វើតេស្តមេតាប៉ូលីសមូលដ្ឋាន ការពិនិត្យនិងធ្វើតេស្តមន្ទីរពិសោធន៍ ថតអេកូ ការថតស៊ីអ៊ីស្តូន (CT Scan) ការថតឆ្លុះ (សុង) និង ការថតអ៊ីមអរអាយស្តូន (MRI)។

ការចំណាយមួយនេះមិនត្រូវមានចំនួនទឹកប្រាក់លើសពីអត្ថប្រយោជន៍ ដូចមានកំណត់នៅក្នុងតារាងអត្ថប្រយោជន៍ និងបុព្វលាភធានារ៉ាប់រងនៃវិញ្ញាបនបត្រធានារ៉ាប់រងជាក្រុមនោះទេ។

៣. តម្លៃសេវាថយន្តគិលានសង្គ្រោះបន្ទាន់ដោយសារគ្រោះថ្នាក់ជាយថាហេតុ

ប្រសិនបើការចំណាយសមរម្យ និងចាំបាច់សម្រាប់ថយន្តគិលានសង្គ្រោះបន្ទាន់កើតឡើងទូទាំងពិភពលោកត្រូវបានផ្តល់ជូន ប៉ុន្តែអត្ថប្រយោជន៍សរុបមិនត្រូវលើសពីការកម្រិត ដូចមានកំណត់នៅក្នុងតារាងអត្ថប្រយោជន៍ និងបុព្វលាភធានារ៉ាប់រងនៃវិញ្ញាបនបត្រធានារ៉ាប់រងជាក្រុមនោះទេ។

៤. ការធានារ៉ាប់រងលើការចំណាយផ្នែកវេជ្ជសាស្ត្របន្ថែម៖

ក. ការចំណាយលើការព្យាបាលបែកបាក់ធ្មេញ

សម្រាប់ការចំណាយលើការព្យាបាលធ្មេញដោយប៉ះ ឬដាក់ជំនួសធ្មេញធម្មជាតិដែលបានបាត់បង់ ឬបាក់ ដោយមូលហេតុថាសមាជិកដែលត្រូវបានធានាបានរងរបួសបណ្តាលមកពីគ្រោះថ្នាក់ជាយថាហេតុ ក្នុងអំឡុងពេលដែលអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមនៅមានសុពលភាព។ ការព្យាបាលត្រូវតែធ្វើឡើងក្នុងរយៈពេល 10 (ដប់) ថ្ងៃបន្ទាប់ពីថ្ងៃគ្រោះថ្នាក់ បើមិនដូច្នោះទេ ក្រុមហ៊ុននឹងមិនទទួលខុសត្រូវចំពោះការចំណាយដែលកើតឡើងនោះទេ។

ខ. ជំងឺគ្រុនឈាម ឬជំងឺគ្រុនចាញ់

នៅពេលអត្ថប្រយោជន៍នេះនៅមានសុពលភាព និងបន្ទាប់ពីរយៈពេលរង់ចាំ ១០ (ដប់) ថ្ងៃ ប្រសិនបើសមាជិកដែលត្រូវបានធានាបានចំណាយលើការព្យាបាលវេជ្ជសាស្ត្រដែលកំណត់រោគវិនិច្ឆ័យ

រកឃើញថាមានជំងឺគ្រុនឈាម ឬជំងឺគ្រុនចាញ់ និងចេញវេជ្ជបញ្ជាដោយគ្រូពេទ្យជំនាញ យើងនឹងផ្តល់ជូនអ្នក ឬសមាជិកដែលត្រូវបានធានា ឬអ្នកទទួលផល (តាមករណីជាក់ស្តែង) នូវអត្ថប្រយោជន៍លើការចំណាយ វេជ្ជសាស្ត្រនៅពេលកំណត់រោគវិនិច្ឆ័យរកឃើញថាមានជំងឺគ្រុនឈាម ឬគ្រុនចាញ់ និងការព្យាបាលជំងឺគ្រុនឈាមឬគ្រុនចាញ់ ក្នុងចំនួនទឹកប្រាក់ដូចមានកំណត់នៅក្នុងតារាងនៃអត្ថប្រយោជន៍ និងបុព្វលាភធានារ៉ាប់រងនៃវិញ្ញាបនបត្រធានារ៉ាប់រងជាក្រុម។

គ. ការពុលចំណីអាហារ

អត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមមួយនេះ គឺផ្តល់ជូនចំពោះការចំណាយវេជ្ជសាស្ត្រលើការព្យាបាលបណ្តាលមកពីពុលអាហារដោយចៃដន្យសម្រាប់សមាជិកដែលត្រូវបានធានា។ ការចំណាយសរុបមិនត្រូវលើសពីការកម្រិត ដូចមានកំណត់នៅក្នុងតារាងអត្ថប្រយោជន៍ និងបុព្វលាភធានារ៉ាប់រងនៃវិញ្ញាបនបត្រធានារ៉ាប់រងជាក្រុមនោះទេ។ ការពិការភាពជាអចិន្ត្រៃយ៍ ឬស្លាប់ដែលបណ្តាលមកពីការពុលអាហារមិនត្រូវបានរាប់បញ្ចូលក្នុងអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមនេះទេ។ ការចំណាយវេជ្ជសាស្ត្រលើការព្យាបាលដែលបណ្តាលមកពីការពុលស្រាឬ គ្រឿងស្រវឹងមិនត្រូវបានរាប់បញ្ចូលក្នុងអត្ថប្រយោជន៍នេះទេ។

ឃ. ពស់ចឹក សត្វល្អិតឬសត្វខាំ

អត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមមួយនេះ គឺផ្តល់ជូនចំពោះការចំណាយវេជ្ជសាស្ត្រលើការរងរបួសរាងកាយដែលបណ្តាលមកពីពស់ចឹក/ សត្វល្អិតខាំ/ សត្វខាំ ដែលមិនមែនជាចេតនាបង្កដោយសមាជិកដែលត្រូវបានធានា។ ការចំណាយសរុបមិនត្រូវលើសពីចំនួនទឹកប្រាក់ ដូចមានកំណត់នៅក្នុងតារាងអត្ថប្រយោជន៍ និងបុព្វលាភធានារ៉ាប់រងនៃវិញ្ញាបនបត្រធានារ៉ាប់រងជាក្រុមនោះទេ។

ង. ការរងរបួសដោយសារកីឡា

អត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមនេះ គឺផ្តល់ជូនចំពោះសមាជិកដែលត្រូវបានធានា ដោយមូលហេតុថាសមាជិកដែលត្រូវបានធានាបានរងរបួសបណ្តាលមកពីកីឡាជាយថាហេតុ ក្នុងអំឡុងពេលដែលអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមនៅមានសុពលភាព។ ការរងរបួសបណ្តាលមកពីកីឡាមិនរួមបញ្ចូលការហ្វឹកហាត់កីឡាជាលក្ខណៈអាជីព ឬការប្រកួតប្រជែងកីឡាជាលក្ខណៈអាជីពនោះទេ។ ការចំណាយសរុបមិនត្រូវលើសពីចំនួនទឹកប្រាក់ ដូចមានកំណត់នៅក្នុងតារាងអត្ថប្រយោជន៍ និងបុព្វលាភធានារ៉ាប់រងនៃវិញ្ញាបនបត្រធានារ៉ាប់រងជាក្រុមនោះទេ។

៥. ទឹកប្រាក់ចំណាយអតិបរិមា

ទឹកប្រាក់ចំណាយសរុបអតិបរិមាដែលត្រូវចំណាយក្រោមអត្ថប្រយោជន៍លេខ១ ដល់លេខ៤ (រាប់បញ្ចូលទាំងគ្រោះថ្នាក់ជាយថាហេតុតែមួយដង ឬគ្រោះថ្នាក់ជាយថាហេតុជាច្រើនដង) មានកំណត់នៅក្នុងតារាងអត្ថប្រយោជន៍ និងបុព្វលាភធានារ៉ាប់រងនៃវិញ្ញាបនបត្រធានារ៉ាប់រងជាក្រុម។

V. ការបង់បុព្វលាភធានារ៉ាប់រង

១. ការបង់បុព្វលាភធានារ៉ាប់រង

រាល់ការបង់បុព្វលាភធានារ៉ាប់រងសម្រាប់អត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមនេះ ត្រូវទូទាត់មកយើងខ្ញុំ នៅកាលបរិច្ឆេទ ឬមុនកាលបរិច្ឆេទដល់កាលកំណត់ត្រូវបង់បុព្វលាភធានារ៉ាប់រង ទៅតាមវិធីសាស្ត្រដែលយើងខ្ញុំបានកំណត់។ បុព្វលាភធានារ៉ាប់រងសមាមាត្រ (ទៅតាមចំនួនថ្ងៃរហូតដល់ផុតកាលកំណត់ធានារ៉ាប់រងបច្ចុប្បន្ន) នឹងត្រូវគិតសម្រាប់សមាជិកដែលត្រូវបានចូលរួមក្នុងគម្រោងធានារ៉ាប់រងនេះ បន្ទាប់ពីកាលបរិច្ឆេទចាប់ផ្តើមសុពលភាពនៃបណ្ណសន្យារ៉ាប់រងជាក្រុម។ លិខិតតម្កល់ប្រាក់ដែលមានសុពលភាព ឬការកាត់បុព្វលាភធានារ៉ាប់រងចេញពីគណនីដែលបង្ហាញក្នុងរបាយការណ៍គណនីរបស់អ្នក ត្រូវបានចាត់ទុកថាជាការស្តុកតាងនៃការបានបង់ប្រាក់រួច។

២. ការបំពាន

បន្ទាប់ពីការបង់បុព្វលាភធានារ៉ាប់រងដំបូង ការខកខានក្នុងការបង់បុព្វលាភធានារ៉ាប់រងបន្តបន្ទាប់នៅកាលបរិច្ឆេទដល់កាលកំណត់ត្រូវបង់ ឬមុនកាលបរិច្ឆេទដល់កាលកំណត់ត្រូវបង់ នឹងត្រូវបានចាត់ទុកជាការបំពានលក្ខខណ្ឌបង់បុព្វលាភធានារ៉ាប់រង។ ប្រសិនបើបុព្វលាភធានារ៉ាប់រងនៅតែមិនទាន់បានបង់ បន្ទាប់ពីរយៈពេលអនុគ្រោះដល់កាលកំណត់ អត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមនេះនឹងត្រូវផ្អាក គិតចាប់ពីថ្ងៃបន្ទាប់នៃថ្ងៃផុតកំណត់នៃរយៈពេលអនុគ្រោះ។

៣. រយៈពេលអនុគ្រោះ

រយៈពេលអនុគ្រោះចំនួន ៣០ (សាមសិប) ថ្ងៃគិតចាប់ពីកាលបរិច្ឆេទដល់កំណត់ត្រូវបង់ នឹងត្រូវបានអនុញ្ញាតសម្រាប់ការបង់បុព្វលាភធានារ៉ាប់រងបន្ទាប់ពីការបង់បុព្វលាភធានារ៉ាប់រងដំបូង។ អត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមនេះនឹងត្រូវបន្តសុពលភាពក្នុងអំឡុងពេលនៃរយៈពេលអនុគ្រោះនេះ។ ប្រសិនបើបុព្វលាភធានារ៉ាប់រងណាមួយមិនទាន់បានបង់ នៅកាលបរិច្ឆេទផុតកំណត់នៃរយៈពេលអនុគ្រោះ អត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមនេះនឹងត្រូវផ្អាកសុពលភាព គិតចាប់ពីថ្ងៃបន្ទាប់នៃកាលបរិច្ឆេទផុតកំណត់នៃរយៈពេលអនុគ្រោះ វៀរលែងតែម្ចាស់បណ្ណសន្យារ៉ាប់រងបានធ្វើការជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុនមកយើងខ្ញុំអំពីការមិនបន្ត ទើបអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមនោះនឹងមិន

បន្តនៅកាលបរិច្ឆេទនោះ។ ម្ចាស់បណ្ណសន្យារ៉ាប់រងត្រូវបង់បុព្វលាភធានារ៉ាប់រងមកឱ្យយើងខ្ញុំតាមសមាមាត្រ (pro-rata premium) សម្រាប់រយៈពេលដែលអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមមានសុពលភាពក្នុងរយៈពេលអនុគ្រោះ។

៤. អត្រាបុព្វលាភធានារ៉ាប់រង

យើងខ្ញុំមានសិទ្ធិធ្វើការផ្លាស់ប្តូរអត្រានៃការគណនាបុព្វលាភធានារ៉ាប់រង (ក) នៅខួបនៃបណ្ណសន្យារ៉ាប់រង ឬ (ខ) នៅកាលបរិច្ឆេទទូទាត់បុព្វលាភធានារ៉ាប់រងណាមួយ ក្នុងករណីដែលអត្រាបុព្វលាភធានារ៉ាប់រងត្រូវបានគិតនៅពេលនោះមានសុពលភាពយ៉ាងហោចណាស់ដប់ពីរ (១២) ខែ ឬ (គ) នៅពេលដែលហានិភ័យដែលត្រូវបានធានារ៉ាប់រងស្របតាមអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមនេះបានកើនឡើង ឬ (ឃ) នៅពេលមានការផ្លាស់ប្តូរយ៉ាងសំខាន់ចំពោះសមាជិកភាពដែលប៉ះពាល់ដល់បុព្វលាភធានារ៉ាប់រង ហើយដែលយើងខ្ញុំបានជូនដំណឹងដល់អ្នក យ៉ាងហោចណាស់៣០ (សាមសិប) ថ្ងៃ មុនដល់កាលបរិច្ឆេទទូទាត់បុព្វលាភធានារ៉ាប់រង។

VI. ករណីមិនធានា

ក្រុមហ៊ុនមិនផ្តល់សំណងលើការព្យាបាលទាំងឡាយណាដែលកើតឡើងដោយផ្ទាល់ ឬ ដោយប្រយោលមកពីព្រឹត្តិការណ៍ណាមួយដូចខាងក្រោម៖

១. គ្រោះថ្នាក់រូបរាងកាយ ឬមរណភាព បង្កដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងកំឡុងពេលបើកបរទោចក្រយានយន្ត (អ្នកបើកបរ ឬអ្នកដំណើរ) ដោយមិនពាក់មួកសុវត្ថិភាព វៀរលែងតែមានបញ្ជាក់ជាក់លាក់នៅក្នុងអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែម ឬ បុព្វលាភធានារ៉ាប់រងបន្ថែមត្រូវបានបង់។
២. ទទួលសេវាព្យាបាលដោយវិធីព្យាបាលក្រៅប្រព័ន្ធផ្សេងទៀតក្រៅពី គ្រូពេទ្យព្យាបាលដោយចលនាដែលមានអាជ្ញាបណ្ណ (Chiropractors) គ្រូពេទ្យព្យាបាលដំឡើងទងនឹងប្រព័ន្ធសាច់ដុំនិងឆ្អឹងដែលមានអាជ្ញាបណ្ណ (Osteopaths) គ្រូពេទ្យព្យាបាលអូមេអូផាសដែលមានអាជ្ញាបណ្ណ (Homeopaths) គ្រូពេទ្យព្យាបាលដោយប្រើមូលវិទ្យាសាស្ត្រដែលមានអាជ្ញាបណ្ណ (Acupuncturists)។
៣. ការទាមទារសំណងណាមួយក្នុងកំឡុងពេលធ្វើដំណើរដែលធ្វើផ្ទុយពីដំបូន្មានវេជ្ជសាស្ត្រ។
៤. ស្ថានភាពវេជ្ជសាស្ត្រ ឬលក្ខខណ្ឌរូបរាងកាយ ដែលកើតមានឡើងដោយសារជំងឺគ្រុនឈាម ឬគ្រុនចាញ់ ក្នុងរយៈពេលរង់ចាំ លើកលែងករណីមានរបួសបង្កដោយគ្រោះថ្នាក់ជាយថាហេតុ។ ករណីនេះនឹងមិនត្រូវបានអនុវត្តឡើយ បន្ទាប់ពីការធានារ៉ាប់រងបានរយៈពេលសើសពីមួយឆ្នាំ។

៥. ការហោះហើរ ឬសកម្មភាពលើអាកាសនានា លើកលែងតែក្នុងករណីគឺជាអ្នកដំណើរក្នុងយន្តហោះ ឬ ឬមធ្យោបាយធ្វើដំណើរតាមផ្លូវអាកាសដោយប្រើថាមពល ដែលមានអាជ្ញាបណ្ណត្រឹមត្រូវ (ពាក្យ “អ្នកដំណើរ” មិនរាប់បញ្ចូលសមាជិកនៃអាកាសយានិក ឬអ្នកបច្ចេកទេសធ្វើការនៅក្នុង ឬនៅលើ យន្តហោះឡើយ)។
៦. ស្ថានភាពដែលមានពីមុនស្រាប់ ដែលបង្កដោយរបួស ឬជំងឺដែលសមាជិកត្រូវបានធានាបានទទួលការ ពិគ្រោះវេជ្ជសាស្ត្រ ការព្យាបាលផ្នែកវេជ្ជសាស្ត្រ ការធ្វើរោគវិនិច្ឆ័យ ការថែទាំ ឬសេវាកម្ម ឬ ការ ទទួលទានថ្នាំតាមវេជ្ជបញ្ជា ក្នុងកំឡុងពេល១២ (ដប់ពីរ) ខែ មុនកាលបរិច្ឆេទសុពលភាពនៃការធានា រ៉ាប់រងរបស់សមាជិកដែលត្រូវបានធានារូបនោះ។ គ្មានអត្ថប្រយោជន៍ធានារ៉ាប់រងណានឹងត្រូវបាន ផ្តល់ជូនស្របតាមអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែម និងកិច្ចសន្យាបន្ថែម ចំពោះស្ថានភាពដែលមានពី មុនស្រាប់ឡើយ រៀបរាប់លែងតែសមាជិកត្រូវបានធានារូបនោះស្ថិតក្រោមការធានារ៉ាប់រងជាប់មករហូត ក្រោមបណ្ណសន្យារ៉ាប់រង ឬ ការធានារ៉ាប់រងលើការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងវះកាត់ជា ក្រុមនៃម្ចាស់បណ្ណសន្យារ៉ាប់រងជាក្រុមនេះ បានយ៉ាងហោចណាស់១២ (ដប់ពីរ) ខែ ជាមួយនឹងក្រុម ហ៊ុនធានារ៉ាប់រងមុន។
៧. ការព្យាបាលជំងឺផ្លូវចិត្ត របួសបង្កឡើងដោយសារជំងឺរីកលចរិត ឬការធ្វើទណ្ឌកម្មខ្លួនឯង ឬ អំពើអត្តឃាត ការសម្រាកព្យាបាលខ្លួនឯង ឬការថែទាំដោយខ្លួនឯង ការថែទាំវេជ្ជសាស្ត្រជាពិសេស ជំងឺឆ្លងដែលតម្រូវដោយច្បាប់ឱ្យដាក់ខ្លួននៅដាច់តែឯង ឬចត្តាឡីស័ក ជំងឺកាមរោគ សំណងដែលនៅ ក្នុងការយល់ឃើញរបស់ក្រុមហ៊ុនធានារ៉ាប់រងថាវាបានកើតឡើងដោយផ្ទាល់ ឬដោយប្រយោលពីជំងឺ អេដស៍ ឬជំងឺទាំងឡាយណាដែលទាក់ទងនឹងមេរោគហ៊ីវ។
៨. ការត្រួតពិនិត្យរាងកាយជាប្រចាំ ការញៀនថ្នាំ ឬការញៀនសុរា សេវាកម្មផ្សេងៗទាក់ទងនឹងការថែទាំ និងព្យាបាលក្រុមមាត់លើកលែងតែការវះកាត់របួសធ្មេញដែលបង្កឡើងដោយសារគ្រោះថ្នាក់ជាយ ថាហេតុ។
៩. កាត់ការវះកាត់ស្ថាបនាឡើងវិញ ឬការវះកែសម្ផស្ស ការព្យាបាលសម្រស់ ឬការវះកាត់ដើម្បីបង្កើន សម្រស់ ការព្យាបាលភាពធាត់ ឬការសម្រកឬបង្កើនទំងន់ ឬការវះកាត់តាមចិត្តចង់ដោយមិនមែនការ ព្យាបាលផ្សេងៗ។

១០. ស្ថានភាពមិនប្រក្រតីពីកំណើត ការរំកាត់ពន្យាកំណើតនៃបុរសនិងស្ត្រី ការមានគភ៌ ការសម្រាល កូន ការរំកាត់សម្រាលកូន ការរលូតកូន ការរំលូតកូន និងផលវិបាកវេជ្ជសាស្ត្រទាំងឡាយណាដែល បង្កឡើងដោយសកម្មភាពទាំងនេះ ផលវិបាកវេជ្ជសាស្ត្រផ្សេងទៀតដែលបង្កឡើងពីការព្យាបាលការ ពន្យាកំណើត ការព្យាបាលទាក់ទងនឹងភាពមិនអាចមានកូនបាន អសមត្ថភាពផ្លូវភេទ និងជំងឺរីក សរសៃវ៉ែនក្នុងថង់ពងស្វាស។
១១. ការប្រើប្រាស់ឧបករណ៍ជំនួយសប្បនិម្មិតដូចជាវ៉ែនតា កញ្ចក់ការពារភ្នែក ឧបករណ៍ត្រីបធៀត ដៃ ជើងសប្បនិម្មិត ឧបករណ៍ជំនួយការស្តាប់លឺ និងសេវាកម្មផ្ទាល់ខ្លួនផ្សេងទៀតដែលមិនមែនជាផ្នែក វេជ្ជសាស្ត្រ ដូចជាទូរទស្សន៍ ទូរស័ព្ទជាដើម។
១២. របួស ឬជំងឺដែលកើតឡើងដោយផ្ទាល់ពីសង្គ្រាម ទោះជាមិនថាបានប្រកាស ឬមិនបានប្រកាស សង្គ្រាម ឬប្រតិបត្តិការស្រដៀងនឹងសង្គ្រាម ការធ្វើកូដកម្ម បាតុកម្ម ចលាចលស៊ីវិល ការឈ្លានពាន សកម្មភាពភេរវកម្ម សកម្មភាពលុកលុយរបស់សត្រូវបរទេស ការបះបោរ បដិវត្តន៍ ការដណ្តើមអំណាច ដោយប្រើកម្លាំងយោធា ឬ សកម្មភាពកងទ័ពជើងទឹក ឬកងទ័ពអាកាស ។
១៣. ការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ការព្យាបាល ឬសេវាកម្មដែលមិនចាំបាច់ ឬតម្រូវដោយមិន សមហេតុផលសម្រាប់ជំងឺ ឬរបួស។
១៤. ការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារមូលហេតុចម្បងនៃការស៊ើបអង្កេត និងការតាម ដានពិនិត្យសុខភាព ។
១៥. សមាជិកដែលត្រូវបានធានាត្រូវបានប៉ុនប៉ងធ្វើឃាត ឬប៉ុនប៉ងនៃការប្រព្រឹត្តបទឧក្រិដ្ឋ និង/ឬខុស ច្បាប់ ឬបង្កគ្រោះថ្នាក់ ដោយម្ចាស់បណ្ណសន្យារ៉ាប់រង។
១៦. សមាជិកដែលត្រូវបានធានាប្រកបរបរដែលមានហានិភ័យខ្ពស់ ដែលក្រុមហ៊ុនធានារ៉ាប់រងមិនលក់ ធានារ៉ាប់រងជូន។
១៧. សមាជិកត្រូវបានធានាចូលរួមក្នុងសកម្មភាពប្រមូលជំនឿ ការលោតឆ័ត្រយោង ឡើងវិញ សកម្មភាពផ្សេង ព្រេង ការចូលរួមប្រកួតកីឡាកាស ការសម្តែងជំនួស ការប្រណាំងបើកបរឬជិះគ្រប់ប្រភេទ ឬកីឡា អាជីព។

១៨. សមាជិកត្រូវបានធានាបើកបរក្នុងល្បឿនលឿនឬស្រាលការកំណត់ដោយច្បាប់ បើកបរក្រោមឥទ្ធិពលជាតិស្រវឹងលើសកម្រិតកំណត់ដោយច្បាប់ បើកបរដោយពុំមានប័ណ្ណបើកបរដែលមានសុពលភាព ឬបើកបរយានយន្តដែលពុំមានការចុះបញ្ជីយានយន្តត្រឹមត្រូវ។

១៩. ការប្រើប្រាស់ ការរត់មាន ឬការលេចធ្លាយនៃសម្ភារៈអារុធនុយក្លេអ៊ែរ ឬវិទ្យុសកម្មអ៊ុយ៉ង់ចេញអំពី ឬការកខ្វក់ដោយវិទ្យុសកម្មពីឥន្ធនៈនុយក្លេអ៊ែរ ឬកាកសំណល់នុយក្លេអ៊ែរពីការបន្សំឥន្ធនៈនុយក្លេអ៊ែរ។

២០. សមាជិកដែលត្រូវបានធានាមិនបានប្រកាសប្រាប់ក្រុមហ៊ុន ឬមានចេតនាលាក់បាំងក្រុមហ៊ុនអំពីការពិតដែលសមាជិកដែលត្រូវបានធានារូបនោះធ្លាប់ធ្វើអាត្មាវិនិច្ឆ័យរកឃើញថា មានជំងឺគ្រុនឈាម ឬគ្រុនចាញ់ ក្នុងរយៈពេលដប់បួន(១៩)ថ្ងៃ មុនការធានារ៉ាប់រងរបស់គាត់ចាប់ផ្តើមមានសុពលភាព ហើយបានធ្វើអាត្មាវិនិច្ឆ័យរកឃើញថាមានជំងឺគ្រុនឈាម ឬគ្រុនចាញ់ ឬចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីការធានារ៉ាប់រងរបស់គាត់មានសុពលភាព។

VII. វិនិច្ឆ័យសាស្ត្រនៃការធានា

អត្ថប្រយោជន៍ធានារ៉ាប់រងដែលផ្តល់ជូន ក្រោមអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមនេះ ត្រូវអនុវត្តទូទាំងពិភពលោក។

VIII. អ្នកទទួលផល

នៅពេលណាដែលអ្នកទទួលផល ត្រូវបានកំណត់នៅក្នុងអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមនេះ អ្នកទទួលផលនោះ នឹងត្រូវបានចាត់ទុកថាជាអ្នកទទួលបានសិទ្ធិក្នុងការទទួលបានផលពីអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមនេះ ក្នុងករណីដែលអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមនេះមាននូវការទាមទារសំណង។

សមាជិកដែលត្រូវបានធានាអាចកំណត់អ្នកទទួលផល ដោយការផ្តល់ឈ្មោះអ្នកទទួលផលទាំងនោះមកយើងខ្ញុំជាមួយនឹងជំនួយដល់ដំណើរការកំណត់អត្តសញ្ញាណ និងតាមទម្រង់ដែលបានកំណត់ដោយយើងខ្ញុំ (នៅក្នុងពាក្យស្នើសុំ ឬក្នុងទម្រង់ដែលបានផ្តល់ដោយយើងខ្ញុំ)។ ការកំណត់អ្នកទទួលផលត្រូវតែមានការចុះហត្ថលេខាដោយសមាជិកដែលត្រូវបានធានា ឬអ្នកតំណាងដែលមានការអនុញ្ញាតពីម្ចាស់បណ្ណសន្យារ៉ាប់រង ព្រមទាំងបានដាក់ពាក្យស្នើសុំមកយើងខ្ញុំ។

ក្នុងកំឡុងពេលធានារ៉ាប់រងរបស់សមាជិកដែលត្រូវបានធានា គាត់អាចផ្លាស់ប្តូរអ្នកទទួលផលជាមុនដោយមិនចាំបាច់មានការយល់ព្រមពីអ្នកទទួលផលណាម្នាក់ឡើយ ដោយគ្រាន់តែមានសេចក្តី

ប្រកាសជាលាយលក្ខណ៍អក្សរ និងដាក់ឯកសារស្នើសុំនោះមកយើងខ្ញុំ។ យើងខ្ញុំមិនទទួលខុសត្រូវ ចំពោះភាពត្រឹមត្រូវនៃការចាត់ចែង ឬការបញ្ជាក់អះអាងណាមួយឡើយ។

ប្រសិនបើមានអ្នកទទួលផលលើសពីមួយនាក់ លើកលែងតែការបែងចែកជាភាគរយ ឬសមាមាត្រ ត្រូវបានផ្តល់ជូនតាមអ្នកទទួលផលនីមួយៗ ក្នុងការកំណត់ក្រោមអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមនេះ បើមិនដូច្នោះទេ នៅក្នុងអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមនេះ អត្ថប្រយោជន៍ធានារ៉ាប់រងនឹងត្រូវផ្តល់ជូន អ្នកទទួលផលនីមួយៗក្នុងចំណែកស្មើគ្នា។ ប្រសិនបើមានអ្នកទទួលផលក្នុងអត្ថប្រយោជន៍ធានារ៉ាប់រង បន្ថែមនេះនៅរស់រានមានជីវិត នៅពេលដែលសមាជិកដែលត្រូវបានធានាទទួលមរណភាព ឬ ប្រសិនបើសមាជិកដែលត្រូវបានធានាខកខានមិនបានកំណត់អ្នកទទួលផលស្របតាមបទប្បញ្ញត្តិនេះ អត្ថប្រយោជន៍ធានារ៉ាប់រងនឹងត្រូវធ្វើឡើងដោយអនុលោមតាមច្បាប់ជាធរមាននាពេលនោះ។

ក្នុងករណីមានវិវាទអំពីការទាមទារសំណង ឬការបែងចែកអត្ថប្រយោជន៍ដល់អ្នកទទួលផលផ្សេងៗ គ្នា យើងខ្ញុំត្រូវគោរពតាមសេចក្តីសម្រេច ឬសាលាដីកាដែលពាក់ព័ន្ធរបស់តុលាការដែលមានសមត្ថកិច្ច។

IX. ការកែប្រែកិច្ចសន្យាធានារ៉ាប់រង

កិច្ចសន្យាធានារ៉ាប់រងអាចត្រូវបានកែប្រែដោយយើង អាស្រ័យតាមការព្រមព្រៀងបន្ទាប់ពីការ វាយតម្លៃហានិភ័យធានារ៉ាប់រង ឬដោយការស្នើសុំរបស់ម្ចាស់បណ្ណសន្យារ៉ាប់រងដើម្បីកែប្រែព័ត៌មាន ផ្ទាល់ខ្លួនដូចជា លេខទូរស័ព្ទ អាសយដ្ឋាន ឬអ៊ីម៉ែល ឬរាល់ព័ត៌មានផ្សេងៗទៀតដែលអាចអនុវត្តបាន។

ការកែប្រែណាមួយចំពោះកិច្ចសន្យាធានារ៉ាប់រងនឹងមានសុពលភាព នៅពេលដែលក្រុមហ៊ុន ទទួលយកការកែប្រែ ហើយការកែប្រែនោះនឹងមានប្រសិទ្ធភាពចាប់ពីពេលដែលកិច្ចសន្យាបន្ថែមត្រូវ បានចេញជូនដោយយើង និងប្រគល់ជូនអ្នក។

X. ការបន្តកិច្ចសន្យាធានារ៉ាប់រង

អត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមនេះត្រូវបានចេញសម្រាប់រយៈពេលមួយឆ្នាំ ហើយអត្ថប្រយោជន៍ ធានារ៉ាប់រងបន្ថែមនេះ នឹងត្រូវបន្តជាថ្មីដោយស្វ័យប្រវត្តិនៅចុងឆ្នាំនៃបណ្ណសន្យារ៉ាប់រងនីមួយៗ តាម ការកំណត់បុព្វលាភធានារ៉ាប់រងដោយយើងខ្ញុំ ប្រសិនបើយើងខ្ញុំចេញបង្កាន់ដៃជាផ្លូវការសម្រាប់ការបង់ បុព្វលាភធានារ៉ាប់រង នៅពេលដល់ខ្ទប់នៃបណ្ណសន្យារ៉ាប់រង ដែលនឹងត្រូវបង់ដោយអ្នកនៅថ្ងៃនោះ។ យើងខ្ញុំសូមរក្សាសិទ្ធិក្នុងការកែប្រែ ឬកែតម្រូវអត្រាបុព្វលាភធានារ៉ាប់រង ខ និងលក្ខខណ្ឌ នៅពេលដល់

ខ្ទប់នៃបណ្ណសន្យារ៉ាប់រងណាមួយ ដោយជូនដំណឹងដល់អ្នកជាលាយលក្ខណ៍អក្សរយ៉ាងហោចណាស់ ៣០ (សាមសិប) ថ្ងៃ មុនដល់ខ្ទប់នៃបណ្ណសន្យារ៉ាប់រង។

XI. ការបញ្ចប់អត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែម និងការបញ្ចប់ការធានារ៉ាប់រងលើសមាជិកដែល ត្រូវបានធានា

អ្នកមានសិទ្ធិក្នុងការបញ្ចប់អត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមនេះ ឬការធានារ៉ាប់រងរបស់សមាជិក ដែលត្រូវបានធានា ដោយជូនដំណឹងជាលាយលក្ខណ៍អក្សរមកយើងខ្ញុំ។ ភាគរយនៃបុព្វលាភធានា រ៉ាប់រងដូចបានចែងក្នុងតារាងខាងក្រោមនឹងត្រូវសងត្រឡប់ទៅវិញ សម្រាប់ការស្នើសុំបញ្ចប់ការធានា រ៉ាប់រងលើសមាជិកដែលត្រូវបានធានា÷

ចំនួននៃខែដែលនៅសល់ គិតរហូតដល់ កាលបរិច្ឆេទដល់កាលកំណត់នៃការ ធានារ៉ាប់រង ដោយវិធីសាស្ត្របង់ បុព្វលាភនីមួយៗ	ភាគរយនៃបុព្វលាភធានារ៉ាប់រងដែលត្រូវបង្វិល		
	ប្រចាំឆ្នាំ	ប្រចាំឆមាស	ប្រចាំខែ និងត្រីមាស
ច្រើនជាង៩ខែ	៥០%	-	-
ច្រើនជាង៨ខែ ប៉ុន្តែតិចជាងឬស្មើ៩ខែ	៤០%	-	-
ច្រើនជាង៧ខែ ប៉ុន្តែតិចជាងឬស្មើ៨ខែ	៣៥%	-	-
ច្រើនជាង៦ខែ ប៉ុន្តែតិចជាងឬស្មើ៧ខែ	៣០%	-	-
ច្រើនជាង៥ខែ ប៉ុន្តែតិចជាងឬស្មើ៦ខែ	២៥%	៤០%	-
ច្រើនជាង៤ខែ ប៉ុន្តែតិចជាងឬស្មើ៥ខែ	១៥%	៣០%	-
ច្រើនជាង៣ខែ ប៉ុន្តែតិចជាងឬស្មើ៤ខែ	១០%	២០%	-
តិចជាងឬស្មើ៣ខែ	-	-	-

XII. ការលុបចោលអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែម និងការលុបចោលការធានារ៉ាប់រងលើ សមាជិកដែលត្រូវបានធានា

១. ការលុបចោលអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែម

ប្រសិនបើអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមនេះ ត្រូវបានលុបចោលតាមសំណើជាលាយលក្ខណ៍ អក្សររបស់អ្នកមកកាន់យើងខ្ញុំ យើងខ្ញុំនឹងផ្តល់ត្រឡប់ជូននូវចំនួនទឹកប្រាក់ដែលស្មើនឹងផលបូកសរុប

នៃបុព្វលាភធានារ៉ាប់រងដែលត្រូវសងត្រឡប់ទៅវិញសម្រាប់សមាជិកដែលត្រូវបានធានានីមួយៗ ដែលការធានារ៉ាប់រងរបស់ពួកគាត់កំពុងមានសុពលភាព នៅពេលដែលការជូនដំណឹងនោះត្រូវបានទទួលដោយក្រុមហ៊ុន។

ការទូទាត់ ឬការទទួលយកបុព្វលាភធានារ៉ាប់រងណាមួយបន្ទាប់ពីការបញ្ចប់អត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមនេះ នឹងមិនបង្កើតទំនួលខុសត្រូវមកលើភាគីយើងខ្ញុំទេ ប៉ុន្តែយើងនឹងសងត្រឡប់បុព្វលាភធានារ៉ាប់រងទាំងនោះវិញ។

២. ការលុបចោលការធានារ៉ាប់រងលើសមាជិកដែលត្រូវបានធានា

ការធានារ៉ាប់រងលើសមាជិកដែលត្រូវបានធានា នឹងត្រូវបានបញ្ចប់ភ្លាមៗតាមកាលបរិច្ឆេទដូចខាងក្រោម៖

- (១) មរណភាព ឬពិការភាពទាំងស្រុង និងជាអចិន្ត្រៃយ៍របស់សមាជិកដែលត្រូវបានធានារ៉ាប់រង ឬ
- (២) កាលបរិច្ឆេទនៃការបញ្ចប់អត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមនេះ ឬ
- (៣) កាលបរិច្ឆេទដែលសមាជិកដែលត្រូវបានធានា អស់សិទ្ធិទទួលបានការធានារ៉ាប់រងពីអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមនេះ ឬ
- (៤) ចុងបញ្ចប់នៃឆ្នាំនៃបណ្ណសន្យារ៉ាប់រងដែលសមាជិកដែលត្រូវបានធានាមានអាយុលើសពី៦៥ (ហុកសិបប្រាំ) ឆ្នាំ ឬ
- (៥) ប្រសិនបើម្ចាស់បណ្ណសន្យាធានារ៉ាប់រងជានិយោជក ហើយសមាជិកដែលត្រូវបានធានាគឺជានិយោជិតរបស់ម្ចាស់បណ្ណសន្យារ៉ាប់រង កាលបរិច្ឆេទដែលសមាជិកដែលត្រូវបានធានាត្រូវចូលនិវត្តន៍ ឬទទួលប្រាក់សោធននិវត្តន៍ ឬចាកចេញដោយស្ម័គ្រចិត្ត ឬត្រូវបានបណ្តេញចេញពីការងារដោយម្ចាស់បណ្ណសន្យារ៉ាប់រង លើកលែងតែក្នុងករណីមានពិការភាព ការបញ្ឈប់ជាបណ្តោះអាសន្ន ការធ្វើកូដកម្ម ការឈប់សម្រាកដែលមានការអនុម័តច្បាប់ ការទូទាត់បុព្វលាភធានារ៉ាប់រងដែលតម្រូវ នឹងបន្តសុពលភាពនៃការធានារ៉ាប់រងក្នុងរយៈពេលកំណត់មួយគិតចាប់ពីថ្ងៃដែលសមាជិកដែលត្រូវបានធានាបញ្ឈប់ការបំពេញការងារ និងបញ្ចប់ដោយស្វ័យប្រវត្តិភ្លាមៗទៅតាមណាមួយករណីដូចខាងក្រោម៖
 - ក) ករណីពិការភាព រហូតដល់ត្រូវបានបញ្ឈប់ជាផ្លូវការដោយម្ចាស់បណ្ណសន្យារ៉ាប់រង
 - ខ) ករណីមានការបញ្ឈប់ជាបណ្តោះអាសន្ន ការធ្វើកូដកម្ម ឬការឈប់សម្រាកដែលត្រូវបានអនុម័តច្បាប់ រហូតដល់ត្រូវបានបញ្ឈប់ជាផ្លូវការដោយម្ចាស់បណ្ណសន្យារ៉ាប់រង។ ប៉ុន្តែ

ប្រសិនបើគ្មានការបញ្ឈប់ជាផ្លូវការទេ គឺនឹងត្រូវបញ្ចប់នៅកាលបរិច្ឆេទផុតកំណត់ដែលមានរយៈពេល ៣ (បី) ខែ គិតចាប់ពីការចាប់ផ្តើមនៃការឈប់សម្រាក ការបញ្ឈប់ជាបណ្តោះអាសន្ន ឬការធ្វើកូដកម្មនោះ ឬ

គ) កាលបរិច្ឆេទដែលការធានារ៉ាប់រងត្រូវបញ្ចប់ដោយអនុលោមតាម (១) (២) (៣) ឬ (៤) នេះ។

ការទូទាត់ ឬការទទួលយកបុព្វលាភធានារ៉ាប់រងណាមួយបន្ទាប់ពីការបញ្ចប់នៃបណ្ណសន្យារ៉ាប់រងនេះ នឹងមិនបង្កើតទំនួលខុសត្រូវមកលើភាគីយើងខ្ញុំទេ ប៉ុន្តែយើងនឹងសងត្រឡប់បុព្វលាភធានារ៉ាប់រងទាំងនោះវិញ។

XIII. ការទាមទារសំណងធានារ៉ាប់រង

១. ការជូនដំណឹងអំពីការទាមទារសំណង

សមាជិកដែលត្រូវបានធានា ម្ចាស់បណ្ណសន្យារ៉ាប់រង ឬអ្នកទទួលផល (តាមករណីជាក់ស្តែង) ត្រូវជូនដំណឹងអំពីការទាមទារសំណងមកកាន់យើងខ្ញុំឱ្យបានឆាប់រហ័សតាម ដែលអាចធ្វើទៅបាន ក្នុងកំឡុងពេល ៣០ (សាមសិប) ថ្ងៃ បន្ទាប់ពីការកើតឡើងនៃករណីដែលអាចធ្វើការទាមទារសំណងបានស្របតាមអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមនេះ ឬ កាន់តែឆាប់រហ័សដែលអាចធ្វើទៅបានតាមពេលវេលាសមរម្យ។ ការជូនដំណឹងអំពីការទាមទារសំណងអាចធ្វើតាមរយៈ៖

- ក. ការជូនដំណឹងដោយផ្ទាល់នៅទីស្នាក់ការក្រុមហ៊ុន
- ខ. ទំនាក់ទំនងតាមទូរស័ព្ទ
- គ. ផ្ញើសារតាមប្រព័ន្ធអេឡិចត្រូនិច
- ឃ. លិខិតជាលាយលក្ខណ៍អក្សរ

ការទាមទារសំណងទាំងអស់ត្រូវបំពេញតាមទម្រង់កំណត់ដោយយើងខ្ញុំ និងដាក់ជូនដោយភ្ជាប់មកជាមួយនឹងឯកសារផ្សេងៗដូចជា៖ វិកយប័ត្រលម្អិត លិខិតទទួលប្រាក់ និងវេជ្ជបញ្ជា ក្នុងសំណៅដើម។ រាល់ព័ត៌មាន និងឯកសារតម្រូវសម្រាប់វាយតម្លៃលើការទាមទារសំណង គឺជាបន្ទុកចំណាយដោយផ្ទាល់របស់សមាជិកដែលត្រូវបានធានា។

នៅពេលទាមទារសំណង យើងខ្ញុំមានសិទ្ធិ ក្នុងការពិនិត្យសមាជិកដែលត្រូវបានធានា តាមរយៈគ្រូពេទ្យរបស់យើងខ្ញុំ តាមការតម្រូវដោយសមហេតុផលនៅពេលណាមួយក៏បាន និងជាញឹកញាប់ក្នុងកំឡុងពេលនៃការទាមទារសំណងណាមួយ។ យើងខ្ញុំនឹងទទួលខុសត្រូវលើបន្ទុកចំណាយដែលកើតពីការត្រួតពិនិត្យនេះ រៀបរៀងតែការទាមទារសំណងមិនមានសុពលភាព ដែលក្នុងករណីនេះយើងខ្ញុំមានសិទ្ធិទាមទារពីអ្នកវិញនូវរាល់ការចំណាយនានាដែលយើងខ្ញុំបានធ្វើឡើង។

ប្រសិនបើសមាជិកដែលត្រូវបានធានាមិនសហការជាមួយយើងខ្ញុំក្នុងទម្រង់សំណងនេះ យើងខ្ញុំអាចសម្រេចបញ្ចប់ការទាមទារសំណង តាមឆន្ទានុសិទ្ធិរបស់យើងខ្ញុំ។ ការសហការនេះរួមមាន ប៉ុន្តែមិនកំណត់ត្រឹមការផ្តល់ព័ត៌មាន ឬឯកសារចាំបាច់សម្រាប់កំណត់ថាអត្ថប្រយោជន៍ធានារ៉ាប់រងអាចត្រូវផ្តល់ជូន ឬមិនផ្តល់ជូន។

២. ភស្តុតាងនៃការទាមទារសំណង

ភស្តុតាងជាលាយលក្ខណ៍អក្សរនៃការទាមទារសំណងធានារ៉ាប់រង សម្រាប់ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬការព្យាបាលពិគ្រោះជំងឺក្រៅត្រូវផ្តល់ជូនក្រុមហ៊ុនក្នុងកំឡុងពេលសាមសិប (៣០) ថ្ងៃបន្ទាប់ពីរយៈពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យដែលត្រូវបានទាមទារសំណងបានបញ្ចប់។ ភស្តុតាងសម្រាប់ការទាមទារសំណង ត្រូវមានទម្រង់ទាមទារសំណងផ្តល់ដោយក្រុមហ៊ុន ដែលបានបំពេញពេញលេញ ច្បាប់ដើមនៃវិកយប័ត្រលម្អិត លិខិតទទួលប្រាក់ពាក់ព័ន្ធនឹងការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬការព្យាបាលពិគ្រោះជំងឺក្រៅតាមករណីជាក់ស្តែង។

៣. ការទូទាត់សំណង

បន្ទាប់ពីផ្ទៀងផ្ទាត់រាល់ឯកសារដែលទាក់ទងនឹងការទាមទារសំណងរួចរាល់ហើយ ប្រសិនបើត្រូវបានបញ្ជាក់ ថាស្ថិតនៅក្រោមការធានារ៉ាប់រង ក្រុមហ៊ុននឹងទូទាត់សំណងដែលបានទាមទារក្នុងរយៈពេល៣ (បី) ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីអ្នកទាមទារសំណងបានយល់ព្រមទទួលយកចំនួនទឹកប្រាក់ទាមទារសំណងដែលបានអនុម័ត។

៤. របៀបទូទាត់សំណង

ការទូទាត់សំណងអាចត្រូវបានធ្វើឡើងតាមរបៀបផ្សេងៗដូចជា ការផ្ទេរប្រាក់តាមគណនីធនាគារ មូលប្បទានបត្រ សាច់ប្រាក់ និងរបៀបទូទាត់ផ្សេងៗទៀតដែលអាចអនុវត្តបាននៅពេលទូទាត់។

XIV. ការរក្សាព័ត៌មានសម្ងាត់

រាល់ព័ត៌មានដែលបានផ្តល់ជូនយើងខ្ញុំ នឹងត្រូវរក្សាជាព័ត៌មានសម្ងាត់ ហើយគ្មានព័ត៌មានផ្ទាល់ខ្លួនណាមួយនឹងត្រូវបញ្ចេញទៅឱ្យភាគីទីបីដោយគ្មានការយល់ព្រមជាមុនឡើយ លើកលែងតែបានតម្រូវ ឬអនុញ្ញាតឱ្យដោយច្បាប់ ឬបទប្បញ្ញត្តិជាធរមាន។

XV. ការផ្សះផ្សាវិវាទ

ចំពោះគ្រប់វិវាទនៃកិច្ចសន្យារ៉ាប់រងនេះដែលពាក់ព័ន្ធនឹងអាជីវកម្មធានារ៉ាប់រង ភាគីណាមួយនៃវិវាទអាចនាំយកវិវាទទៅជូននិយ័តករធានារ៉ាប់រងកម្ពុជា ដើម្បីសម្រុះសម្រួលធ្វើការផ្សះផ្សាវិវាទមុននឹងប្តឹងទៅវេទិកាមជ្ឈត្តកម្ម ឬតុលាការមានសមត្ថកិច្ច លើកលែងតែរឿងព្រហ្មទណ្ឌ។

XVI. ផែនយុត្តាធិការ

អត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមនេះនេះ ត្រូវអនុវត្តក្រោមផែនយុត្តាធិការនៃព្រះរាជាណាចក្រកម្ពុជា។

XVII. បទបញ្ញត្តិទូទៅ

១. បណ្ណសន្យារ៉ាប់រង

អត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមនេះ ត្រូវបានផ្តល់ជូនជាតម្លៃតបស្នងទៅនឹងការបង់បុព្វលាភធានារ៉ាប់រង ដូចបានកំណត់ក្នុងវិញ្ញាបនបត្រធានារ៉ាប់រង និងអនុលោមតាម៖

- ក) ចម្លើយដែលបានផ្តល់ដោយអ្នក និងឬ អ្នកត្រូវបានធានារ៉ាប់រង ក្នុងទម្រង់ពាក្យស្នើ ឬទម្រង់សំណើសុំរបស់អ្នក ឬកម្រងសំណួរដែលយើងខ្ញុំផ្តល់នៅពេលក្រោយៗពាក់ព័ន្ធនឹងសំណើរបស់អ្នក និងព័ត៌មានណាមួយដែលផ្តល់ដោយអ្នក ក្នុងចន្លោះពេលរវាងការដាក់ពាក្យស្នើសុំឬសំណើ និងពេលដែលកិច្ចសន្យានេះត្រូវបានបង្កើតឡើង និង
- ខ) របាយការណ៍សុខភាព និងរបាយការណ៍ផ្សេងៗ ព្រមទាំងកម្រងសំណួរផ្សេងៗទៀត (ដែលហៅរួមគ្នាថា “ឯកសារព័ត៌មាន”)

ហើយឯកសារព័ត៌មាននេះត្រូវក្លាយជាផ្នែកមួយនៃកិច្ចសន្យាធានារ៉ាប់រងរវាងយើងខ្ញុំ និងអ្នក។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្នុងករណីមានការផ្តល់ព័ត៌មានមិនពិតណាមួយនៅមុនពេលចុះកិច្ចសន្យាពាក់ព័ន្ធនឹងឯកសារព័ត៌មាននេះ មានតែសំណងដែលផ្តល់ជូនតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះ ដែលនឹងត្រូវបានយកមកអនុវត្ត។

បណ្ណសន្យារ៉ាប់រងរបស់អ្នក រួមមានបណ្ណសន្យារ៉ាប់រងផលិតផលមូលដ្ឋាន និងអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមដែលអាចនឹងត្រូវបានភ្ជាប់ជាមួយ។ ឈ្មោះផលិតផលនៃបណ្ណសន្យារ៉ាប់រងផលិតផលមូលដ្ឋាន និងឬ ឈ្មោះកូដ និងឬឈ្មោះផលិតផល និងលេខទម្រង់នៃអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមប្រសិនបើមានភ្ជាប់មកជាមួយបណ្ណសន្យារ៉ាប់រងនេះ នឹងត្រូវបានបង្ហាញនៅក្នុងតារាងអត្ថប្រយោជន៍ និងបុព្វលាភធានារ៉ាប់រងនៃវិញ្ញាបនបត្រធានារ៉ាប់រង។

២. រូបិយបណ្ណ និងរបៀបបង់ប្រាក់

រាល់ទឹកប្រាក់ដែលត្រូវបង់ឱ្យយើងខ្ញុំ ឬដោយយើងខ្ញុំ ត្រូវជាប្រយោជន៍ដែលមានបង្ហាញលើ វិញ្ញាបនបត្រធានារ៉ាប់រង ឬការព្រមព្រៀងបន្តបន្ទាប់ទៀត។ រាល់ទឹកប្រាក់ដែលយើងខ្ញុំត្រូវបង់ ត្រូវធ្វើ ឡើងតាមរបៀបដែលកំណត់ដោយយើងខ្ញុំ។

៣. បទប្បញ្ញត្តិលើទិន្នន័យដែលតម្រូវ

- (១) អ្នកត្រូវផ្តល់ជូនយើងខ្ញុំនូវព័ត៌មានទាក់ទងនឹងអនាគតសមាជិកដែលត្រូវបានធានានា និងការ បញ្ចប់ការធានារ៉ាប់រងសម្រាប់សមាជិកដែលត្រូវបានធានាបច្ចុប្បន្ន ដែលយើងខ្ញុំអាចតម្រូវឱ្យ រៀបចំការធានារ៉ាប់រង។ តាមការស្នើសុំរបស់យើងខ្ញុំ អ្នកត្រូវផ្តល់ជូនយើងខ្ញុំនូវរបាយការណ៍ ដែលបញ្ជាក់ពីថ្ងៃខែឆ្នាំកំណើត មុខរបរ និងទិន្នន័យដទៃទៀតដែលពាក់ព័ន្ធនឹងសមាជិកដែល ត្រូវបានធានា ដែលត្រូវបានចាត់ទុកថាមានផលប៉ះពាល់ដល់ការផ្តល់ការធានារ៉ាប់រង និងលើ ការកំណត់ អត្រាបុព្វលាភធានារ៉ាប់រងនាពេលអនាគត។ ទិន្នន័យ និងកំណត់ត្រាបែបនេះ ត្រូវ ផ្តល់ជូនបានសម្រាប់ការត្រួតពិនិត្យរបស់យើងខ្ញុំនៅពេលដែលសមហេតុផលណាមួយ។
- (២) អ្នកត្រូវរក្សាទុកកំណត់ត្រាដែលទាក់ទងនឹងសមាជិកដែលត្រូវបានធានាម្នាក់ៗ ក្រោមអត្ថ ប្រយោជន៍ធានារ៉ាប់រងបន្ថែមនេះ ដោយបង្ហាញពីឈ្មោះ ភេទ អាយុ ឬថ្ងៃខែឆ្នាំកំណើត ចំនួន ទឹកប្រាក់ត្រូវបានធានារ៉ាប់រង កាលបរិច្ឆេទបណ្ណសន្យារ៉ាប់រងចាប់ផ្តើមមានសុពលភាព កាល បរិច្ឆេទនៃការបញ្ចប់បណ្ណសន្យារ៉ាប់រង ការផ្លាស់ប្តូរនានា ការកំណត់អ្នកទទួលផល និងព័ត៌មាន ពាក់ព័ន្ធផ្សេងទៀតដែលចាំបាច់ ដើម្បីអនុវត្តតាមខ និងលក្ខខណ្ឌនៃបណ្ណសន្យារ៉ាប់រងនេះរបស់ សមាជិកដែលត្រូវបានធានា។
- (៣) កំហុសក្នុងការរក្សាទុកកំណត់ត្រា នឹងមិនធ្វើឱ្យការធានារ៉ាប់រងក្លាយជាមោឃៈនោះទេ ប៉ុន្តែនៅ ពេលកំហុសក្នុងការរក្សាទុកកំណត់ត្រានេះត្រូវបានរកឃើញ ការកែសម្រួលលើបុព្វលាភធានា រ៉ាប់រង និងអត្ថប្រយោជន៍នឹងត្រូវធ្វើឡើងតាមភាពចាំបាច់។
- (៤) អ្នកត្រូវផ្តល់ជូនយើងខ្ញុំនូវរាល់ព័ត៌មាន និងភស្តុតាងដែលយើងខ្ញុំស្នើសុំដោយសមហេតុផល អំពី បញ្ហាទាំងឡាយណាដែលទាក់ទងនឹងបណ្ណសន្យារ៉ាប់រងនេះ។ រាល់ឯកសារដែលបានប្រគល់ជូន អ្នកដោយសមាជិកដែលត្រូវបានធានាណាម្នាក់ ដែលមានជាប់ទាក់ទងនឹងការធានារ៉ាប់រង និង កំណត់ត្រាផ្សេងទៀតដែលអាចមានទាក់ទងនឹងការធានារ៉ាប់រង ក្រោមបណ្ណសន្យារ៉ាប់រងនេះ នឹងត្រូវបង្ហាញឱ្យយើងខ្ញុំធ្វើការត្រួតពិនិត្យ នៅពេលដែលសមហេតុផលណាមួយ។
- (៥) រាល់ព័ត៌មានផ្ទាល់ខ្លួនដែលយើងខ្ញុំបានប្រមូល ឬកាន់កាប់ដែលទាក់ទងនឹងសមាជិកដែលត្រូវ បានធានាម្នាក់ៗ ក្រោមបណ្ណសន្យារ៉ាប់រងនេះ អាចនឹងត្រូវបានប្រើប្រាស់ និងបង្ហាញដោយ

យើងខ្ញុំចំពោះបុគ្គល ឬអង្គការដែលពាក់ព័ន្ធជាមួយយើងខ្ញុំសម្រាប់បញ្ហាដែលទាក់ទងនឹងការធានារ៉ាប់រងរបស់សមាជិកដែលត្រូវបានធានា។

- (៦) វាគឺជាទំនួលខុសត្រូវរបស់អ្នក ក្នុងការធានាថាព័ត៌មានផ្ទាល់ខ្លួនដែលបានផ្តល់ជូនយើងខ្ញុំត្រូវមានភាពត្រឹមត្រូវច្បាស់លាស់។ អ្នកត្រូវទទួលខុសត្រូវសងសំណង និងបន្តទទួលខុសត្រូវសងសំណងមកយើងខ្ញុំ ចំពោះរាល់ការខាតបង់ថ្លៃសេវា ការចំណាយ សកម្មភាពធានាដែលយើងខ្ញុំបានទទួលរងគ្រោះ ដែលជាលទ្ធផលនៃការបោះឆ្នោយរបស់អ្នកក្នុងការអនុវត្តតាមខ និងលក្ខខណ្ឌខាងលើ។

៤. ការផ្តល់ព័ត៌មានមិនពិតអំពីអាយុ និងឬភេទ

- ក) អាយុដែលមានបង្ហាញនៅតារាងអត្ថប្រយោជន៍ និងបុព្វលាភធានារ៉ាប់រងនៃវិញ្ញាបនបត្រធានារ៉ាប់រងជាក្រុម គឺជាអាយុរបស់សមាជិកត្រូវបានធានា ដែលបានប្រកាសក្នុងពាក្យស្នើសុំធានារ៉ាប់រងរបស់អ្នក។ អាយុដែលបានលើកឡើងខាងដើមនេះ គឺសំដៅអាយុគិតត្រឹមថ្ងៃកំណើតចុងក្រោយរបស់សមាជិកដែលត្រូវបានធានា នៅកាលបរិច្ឆេទចាប់ផ្តើមសុពលភាពនៃបណ្ណសន្យារ៉ាប់រង។ ក្នុងករណីមានការផ្តល់ព័ត៌មានមិនពិតអំពីអាយុ និងឬ ភេទ បុព្វលាភធានារ៉ាប់រង និង/ឬ អត្ថប្រយោជន៍ដែលត្រូវបង់ នឹងត្រូវកែសម្រួលដោយយោងទៅតាមអាយុ និង/ឬ ភេទពិតប្រាកដរបស់សមាជិកដែលត្រូវបានធានា ។

ក្នុងអំឡុងពេល ២ (ពីរ) ឆ្នាំដំបូងនៃបណ្ណសន្យារ៉ាប់រងនេះ ប្រសិនបើយើងរកឃើញថានៅថ្ងៃដាក់ពាក្យស្នើសុំ អាយុពិតរបស់សមាជិកដែលត្រូវបានធានាបែរជាមានអាយុច្រើនជាង ឬតិចជាងអាយុដាក់ពាក្យស្នើសុំដែលបានកំណត់ យើងមានសិទ្ធិបញ្ចប់នូវបណ្ណសន្យារ៉ាប់រងនេះ និងផ្តល់ត្រឡប់នូវបុព្វលាភដែលអ្នកបានបង់ទៅឱ្យវិញ។

- ខ) ប្រសិនបើសមាជិកដែលត្រូវបានធានា មិនមានសិទ្ធិក្នុងការទទួលបានការធានារ៉ាប់រងទៅតាមអាយុនិងឬ ភេទពិតប្រាកដ បណ្ណសន្យារ៉ាប់រងនេះនឹងត្រូវចាត់ទុកជាមោឃៈ ហើយយើងខ្ញុំនឹងបង្វិលសងជូនអ្នកវិញនូវបុព្វលាភដែលបានបង់។
- គ) ការបង់ជូននូវអត្ថប្រយោជន៍ក្រោមអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមនេះនឹងត្រូវបានធ្វើឡើង តែក្នុងករណីអាយុ និងឬ ភេទរបស់សមាជិកដែលត្រូវបានធានាត្រូវបានផ្ទៀងផ្ទាត់ និងបញ្ជាក់ថាត្រឹមត្រូវ។ អាយុ និងឬ ភេទរបស់សមាជិកដែលត្រូវបានធានានឹងត្រូវបានផ្ទៀងផ្ទាត់ និងបញ្ជាក់ថាត្រឹមត្រូវ ប្រសិនបើមានភស្តុតាងជាក់លាក់ប្រគល់មកឱ្យយើងខ្ញុំ។

៥. ភាពមិនអាចជំទាស់បាន

ការខកខានរបស់ម្ចាស់បណ្ណសន្យារ៉ាប់រង ឬសមាជិកដែលត្រូវបានធានា ក្នុងការប្រកាសបង្ហាញពី ចំណុចណាមួយ ឬការថ្លែងមិនពិតរបស់ពួកគេពីចំណុចណាមួយដែលខ្លួនបានយល់ដឹងថាជាចំណុច សំខាន់សម្រាប់ការធានារ៉ាប់រង (ហើយដែលមិនបានប្រកាសបង្ហាញដោយភាគីណាផ្សេងទៀត) តែមិន មានលក្ខណៈជាការបន្ត នោះមិនអាចជាមូលហេតុនាំឱ្យក្រុមហ៊ុនចាត់ទុកអត្ថប្រយោជន៍ធានារ៉ាប់រង បន្ថែមនេះជាមោឃៈបានទេ បន្ទាប់ពីអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមនេះបានមានសុពលភាពអស់រយៈ ពេល ២ (ពីរ) ឆ្នាំ រាប់ចាប់ពីកាលបរិច្ឆេទចាប់ផ្តើមសុពលភាព ឬកាលបរិច្ឆេទចាប់ផ្តើម ដោយយកកាល បរិច្ឆេទណាមួយចុងក្រោយគេបង្អស់។

ការខកខានក្នុងការប្រកាសបង្ហាញ ឬ ការថ្លែងមិនពិតអាចកើតមានឡើងលើពាក្យស្នើសុំធានា រ៉ាប់រង ទម្រង់បែបបទភស្តុតាងពិនិត្យសុខភាពនានា ឬរបាយការណ៍ និងចម្លើយជាលាយលក្ខណ៍អក្សរ ណាមួយ ដែលផ្តល់ជាភស្តុតាងនៃភាពអាចធានារ៉ាប់រងបាន។

បទប្បញ្ញត្តិនេះមិនត្រូវអនុវត្តចំពោះការផ្តល់ព័ត៌មានមិនពិតអំពីអាយុ និងឬភេទនោះទេ។

៦. បន្ទុក និងថ្លៃចំណាយនានាដែលកំណត់ដោយច្បាប់

បុព្វលាភធានារ៉ាប់រងដែលត្រូវបង់ដោយម្ចាស់បណ្ណសន្យារ៉ាប់រង ជូនក្រុមហ៊ុនក្រោមបណ្ណសន្យា រ៉ាប់រងនេះ គឺមិនបូកបញ្ចូលពន្ធនាមួយឡើយ ហើយក្នុងករណីដែលច្បាប់តម្រូវឱ្យក្រុមហ៊ុនបង់ពន្ធលើ បុព្វលាភ ធានារ៉ាប់រងដែលបង់ដោយម្ចាស់បណ្ណសន្យារ៉ាប់រងនេះ ក្រុមហ៊ុននឹងគណនា ហើយប្រមូល ពីម្ចាស់បណ្ណសន្យារ៉ាប់រងនូវចំនួនទឹកប្រាក់ដែលបានបង់ ឬត្រូវបង់ ដោយបូកបញ្ចូលពន្ធដែលត្រូវបង់ ក្រោមបណ្ណសន្យារ៉ាប់រងនេះ។ ចំនួនដែលបានគណនាដោយក្រុមហ៊ុននេះ ត្រូវបង់ដោយម្ចាស់បណ្ណ សន្យារ៉ាប់រងបន្ថែម និងដោយមិនមានការដក ឬកាត់កងពីចំនួនបុព្វលាភធានារ៉ាប់រងដែលត្រូវបង់ក្រោម បណ្ណសន្យារ៉ាប់រងនេះនោះទេ។ ពន្ធមានន័យថា ពន្ធក្នុងពេលបច្ចុប្បន្ន ឬអនាគត ដោយផ្ទាល់ ឬដោយ ប្រយោល រាប់បញ្ចូលទាំងពន្ធលើទំនិញ និងសេវាកម្ម ពន្ធ អាករ បន្ទុក កម្រៃ ការដកហូត ឬការកាត់ទុក ទោះក្នុងទម្រង់ណាមួយក៏ដោយ និងការពិន័យនានាពាក់ព័ន្ធនឹងចំណុចទាំងនេះ។

៧. សុពលភាពនៃការធានារ៉ាប់រងរបស់សមាជិកដែលត្រូវបានធានា

យោងតាមខ និងលក្ខខណ្ឌស្តីពីកាលបរិច្ឆេទចាប់ផ្តើមសុពលភាពនៃអត្ថប្រយោជន៍ធានារ៉ាប់រង បន្ថែមខាងក្រោម ការធានារ៉ាប់រងរបស់សមាជិកដែលត្រូវបានធានានឹងមានសុពលភាព នៅកាល បរិច្ឆេទដែលបានកំណត់ដូចខាងក្រោម៖

- (i) កាលបរិច្ឆេទចាប់ផ្តើមសុពលភាព
 - (ii) ក្នុងករណីមានអត្ថប្រយោជន៍ត្រូវបានបន្ថែមទៅលើបណ្ណសន្យារ៉ាប់រង នៅក្រោយកាលបរិច្ឆេទចាប់ផ្តើមសុពលភាព ត្រូវយកកាលបរិច្ឆេទចាប់ផ្តើមសុពលភាពនៃអត្ថប្រយោជន៍នោះ ឬ
 - (iii) កាលបរិច្ឆេទដែលបុគ្គលនោះបានបំពេញទៅតាមលក្ខខណ្ឌតម្រូវក្នុងការចុះឈ្មោះដំបូងដោយកាលបរិច្ឆេទនៃការចុះឈ្មោះនោះមិនលើសពីមួយខែ (គិតតាមខែប្រតិទិន) បន្ទាប់ពីកាលបរិច្ឆេទចាប់ផ្តើមសុពលភាព ឬកាលបរិច្ឆេទដែលបុគ្គលនោះបានបំពេញទៅតាមលក្ខខណ្ឌក្នុងការចុះឈ្មោះ ដំបូងគេ ដោយយកកាលបរិច្ឆេទណាមួយចុងក្រោយគេ។
- សុពលភាពនៃការធានារ៉ាប់រងតែងតែត្រូវវាយតម្លៃដោយផ្អែកទៅតាមហានិភ័យជាក់ស្តែងជានិច្ច។

៨. ខ និងលក្ខខណ្ឌស្តីពីកាលបរិច្ឆេទចាប់ផ្តើមសុពលភាព

ប្រសិនបើអ្នកចុះឈ្មោះគឺជានិយោជិត ហើយប្រសិនបើក្នុងករណីមានរយៈពេល ឬជំងឺ អ្នកចុះឈ្មោះមិនបានបំពេញការងារពេញម៉ោងនៅកាលបរិច្ឆេទដែលធានារ៉ាប់រងរបស់គាត់មានសុពលភាព ដូចបានផ្តល់ជូនខាងលើ ការធានារ៉ាប់រងនឹងមិនមានសុពលភាពនោះទេ ពោលគឺលុះត្រាតែបុគ្គលនោះត្រឡប់មកបំពេញការងារពេញម៉ោងវិញក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃជាប់ៗគ្នា។ សម្រាប់គោលបំណងនៃអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមនេះ “ការងារពេញម៉ោង” មានន័យថាការងារតាមកាលវិភាគទៀងទាត់យ៉ាងហោចណាស់៤០ (សែសិប) ម៉ោងក្នុងមួយសប្តាហ៍នៅកន្លែងប្រកបអាជីវកម្មរបស់និយោជករបស់គាត់ ឬទីតាំងផ្សេងទៀតដែលអាជីវកម្មនៃនិយោជករបស់គាត់ត្រូវឱ្យគាត់បំពេញការងារនោះ។

ក្នុងករណីមានរយៈពេល ឬជំងឺ ប្រសិនបើសិស្សនិស្សិតមិនបានចូលរៀននៅសាលានៅកាលបរិច្ឆេទដែលការធានារ៉ាប់រងរបស់សិស្សនិស្សិតនោះមានសុពលភាពដូចមានចែងខាងលើ ការធានារ៉ាប់រងនោះនឹងពុំមានសុពលភាពទេ លុះត្រាតែបុគ្គលនោះត្រឡប់មកចូលរៀននៅសាលាវិញក្នុងរយៈពេល៣០ថ្ងៃជាប់ៗគ្នា។ សម្រាប់គោលបំណងនៃអត្ថប្រយោជន៍ធានារ៉ាប់រងនេះ “ការចូលរៀននៅសាលា” មានន័យថាការមានវត្តមាន និងចូលរួមក្នុងថ្នាក់រៀន វគ្គសិក្សា សកម្មភាព និងការបណ្តុះបណ្តាល ដោយផ្ទាល់ ឬតាមរយៈប្រព័ន្ធអនឡាញ នៅទីតាំងធម្មតារបស់សាលា ដូចដែលបានកំណត់ដោយកម្មវិធីសិក្សារបស់សាលា។

XVIII. ខ និយមក្នុងការផ្សព្វផ្សាយ

- (១) ការបំពានលើច្បាប់ ការអស់សុពលភាព ឬភាពមិនអាចអនុវត្តបាននៃប្រការណាមួយក្នុងខ និងលក្ខខណ្ឌទូទៅក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា នឹងមិនត្រូវប៉ះពាល់ដល់ប្រសិទ្ធភាពនៃច្បាប់ ឬភាពដែលអាចអនុវត្តបាននៃបទប្បញ្ញត្តិផ្សេងទៀត ដូចមានកំណត់នៅក្នុងអត្ថប្រយោជន៍ធានារ៉ាប់រងនេះឡើយ។
- (២) បញ្ជីឯកសារ និង/ឬ គណនីរបស់យើងខ្ញុំគឺជាកត្តាសំខាន់ក្នុងក្រោយអំពីស្ថានភាពគណនីរវាងភាគីក្នុងអត្ថប្រយោជន៍ធានារ៉ាប់រងនេះ។ ការបញ្ជាក់ណាមួយរបស់បុគ្គលិកយើងខ្ញុំពាក់ព័ន្ធនឹងទឹកប្រាក់ ឬការទទួលខុសត្រូវនាពេលបច្ចុប្បន្នដែលមិនទាន់បានបង់ ឬនៅសល់ ដែលយើងខ្ញុំបានចំណាយសម្រាប់អ្នកត្រូវបានធានារ៉ាប់រងត្រូវជាប់ជាកាតព្វកិច្ច និងចាត់ទុកជាកត្តាសំខាន់ និងក្នុងក្រោយសម្រាប់អ្នកត្រូវបានធានារ៉ាប់រង ក្នុងតុលាការគ្រប់ជាន់ថ្នាក់ និងស្ថាប័នមានសមត្ថកិច្ចផ្សេងទៀត។
- (៣) ប្រសិនបើយើងខ្ញុំពន្យារពេល ឬខកខានក្នុងការអនុវត្តសិទ្ធិ ឬដំណោះស្រាយតាមផ្លូវច្បាប់ណាមួយក្រោមអត្ថប្រយោជន៍ធានារ៉ាប់រងនេះ នឹងមិនត្រូវចាត់ទុកជាការបោះបង់ចោលឡើយ។ ការអនុវត្តសិទ្ធិ ឬដំណោះស្រាយផ្លូវច្បាប់តែមួយ ឬដោយផ្នែក មិនអាចរារាំងយើងខ្ញុំពីការអនុវត្តសិទ្ធិ ឬដំណោះស្រាយតាមផ្លូវច្បាប់ណាមួយផ្សេងទៀតបានឡើយ។ សិទ្ធិ ឬដំណោះស្រាយតាមផ្លូវច្បាប់ផ្តល់ឱ្យក្នុងអត្ថប្រយោជន៍ធានារ៉ាប់រងនេះ ត្រូវបូកបន្ថែម និងរាប់បញ្ចូលទាំងសិទ្ធិ ឬដំណោះស្រាយតាមផ្លូវច្បាប់ផ្សេងទៀត (មិនថាផ្តល់ឱ្យដោយច្បាប់ ឬផ្សេងពីនេះ)។
- (៤) អត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមនេះត្រូវបន្តមានសុពលភាព និងចងក្លាយជាកាតព្វកិច្ចសម្រាប់រាល់គោលបំណងទាំងអស់ ទោះមានការផ្លាស់ប្តូរណាមួយដូចជាការរំលាយបញ្ចូលគ្នា ការផ្លាស់ប្តូរឈ្មោះ ការស្ថាបនាឡើងវិញ ឬផ្សេងពីនេះ ដែលអាចនឹងត្រូវបានធ្វើឡើងក្រោមការកំណត់របស់យើងខ្ញុំ។
- (៥) ខ និងលក្ខខណ្ឌដែលបានកំណត់នៅក្នុងអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមនេះបង្កើតបានជាខ និងលក្ខខណ្ឌទាំងមូលរបស់អត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមនេះ។ រាល់ការធានាអះអាង ឬការរាយការណ៍ពីមុនណាមួយផ្ទុយពីនេះដែលធ្វើឡើងពាក់ព័ន្ធនឹងអត្ថប្រយោជន៍ធានារ៉ាប់រងនេះ ទោះដោយផ្ទាល់មាត់ ឬដោយលាយលក្ខណ៍អក្សរ មិនត្រូវបានចាត់ទុកជាផ្នែកនៃអត្ថប្រយោជន៍ធានារ៉ាប់រងនេះឡើយ។
- (៦) យើងខ្ញុំរក្សាសិទ្ធិក្នុងការកែប្រែខ និងលក្ខខណ្ឌនៃអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមនេះ តាមវិធីនិងហេតុផលដែលយើងខ្ញុំគិតថាសមស្រប ក្នុងករណីមានការផ្លាស់ប្តូរណាមួយក្នុងច្បាប់ ឬតាមគោលការណ៍នៃការប្រមូលពន្ធដែលត្រូវអនុវត្តចំពោះយើងខ្ញុំ ឬចំពោះអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមនេះ។

XIX. ឧបសម្ព័ន្ធ

តារាងអត្ថប្រយោជន៍នៃអត្ថប្រយោជន៍បន្ថែមគ្របមេឌីផ្លាស

រូបិយប័ណ្ណ: ដុល្លារអាមេរិក

លេខ រៀង	អត្ថប្រយោជន៍	កម្រិតចំនួនទឹកប្រាក់ អត្ថប្រយោជន៍
១	ថ្លៃព្យាបាលសម្រាកនៅមន្ទីរពេទ្យដោយសារគ្រោះថ្នាក់ជាយថាហេតុ៖ ១. តម្លៃសេវាបន្ទប់ ព្រែក និងអាហារ សម្រាប់ការសម្រាកព្យាបាលប្រចាំថ្ងៃនៅបន្ទប់ធម្មតា ២. តម្លៃសេវាបន្ទប់ ព្រែក និងអាហារ សម្រាប់ការសម្រាកព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាប់ (ICU) ៣. តម្លៃសេវាទូទៅរបស់មន្ទីរពេទ្យ / ការចំណាយផ្សេងៗទៀត ៤. អត្ថប្រយោជន៍សម្រាប់ការវះកាត់ ៥. តម្លៃសេវាពិនិត្យដោយគ្រូពេទ្យនៅពេលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ៦. អត្ថប្រយោជន៍ក្រោយពេលចេញមន្ទីរពេទ្យ	រហូតដល់ ១០% (ដប់ភាគរយ) នៃចំនួនទឹកប្រាក់ត្រូវបានធានារ៉ាប់រងរបស់ផលិតផលធានារ៉ាប់រងមូលដ្ឋាន ឬ ២.៥០០ (ពីរពាន់ប្រាំរយ) ដុល្លារអាមេរិក ដោយយកចំនួនណាមួយតិចជាងគេ
២	ថ្លៃព្យាបាលពិគ្រោះជំងឺក្រៅដោយសារគ្រោះថ្នាក់ជាយថាហេតុ៖ ១. ថ្លៃសេវាពិគ្រោះជាមួយគ្រូពេទ្យ / គ្រូពេទ្យឯកទេស ២. ឱសថតាមវេជ្ជបញ្ជា និងការស្លៀកពាក់ និង ៣. នីតិវិធីធ្វើរោគវិនិច្ឆ័យតាមវេជ្ជបញ្ជា៖ ការស្ទង់រូប (X-ray) វាស់ចង្វាក់ចរន្តអគ្គិសនីបេះដូង (ECG) ការធ្វើតេស្តមេតាប៉ូលីសមូលដ្ឋាន ការពិនិត្យនិងធ្វើតេស្តមន្ទីរពិសោធន៍ ថតអេកូ ការឆ្លុះ (សុង) ស៊ីធីស្កេន (CT Scan) និង អ៊ីមអរអាយ (MRI) ។	
៣	ការធានារ៉ាប់រងការចំណាយផ្នែកវេជ្ជសាស្ត្របន្ថែម៖ ១. អត្ថប្រយោជន៍ចំពោះការខូចខាតបង្កដោយគ្រោះថ្នាក់ជាយថាហេតុចំពោះធ្មេញធម្មជាតិ	

	២. ជំងឺគ្រុនឈាម ឬជំងឺគ្រុនចាញ់ ៣. ការពុលចំណីអាហារ ៤. ពស់ ឬ សត្វល្អិត ឬ សត្វខាំ ៥. ការរងរបួសបង្កដោយការលេងកីឡា	
៤	តម្លៃសេវាថែទាំសុខភាពសង្គ្រោះបន្ទាន់ដោយសារគ្រោះថ្នាក់ជាយថាហេតុ	៣០០ ដុល្លារអាមេរិក